



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ១២

ថ្ងៃអាសទី០១ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

២២-០១-២០១៩	- ព្រះរាជក្រឹត្យ នស/រកត/០១១៩/១០០ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងព័ត៌មាន ០២ រូប	១២៩៩
២២-០១-២០១៩	- ព្រះរាជក្រឹត្យ នស/រកត/០១១៩/១០១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងព័ត៌មាន ៥២ រូប	១៣០០
២២-០១-២០១៩	- ព្រះរាជក្រឹត្យ នស/រកត/០១១៩/១០២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ឯករាជជាតិ ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហាស សុភា	១៣០៣
២២-០១-២០១៩	- ព្រះរាជក្រឹត្យ នស/រកត/០១១៩/១០៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ៥៩ រូប	១៣០៤
២២-០១-២០១៩	- ព្រះរាជក្រឹត្យ នស/រកត/០១១៩/១០៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា ចំពោះ អង្គភាពបញ្ជាការដ្ឋានយោធាខេត្ត បីញ ភ្នំក (Militaire BINH PHUOEK)	១៣០៧
២២-០១-២០១៩	- ព្រះរាជក្រឹត្យ នស/រកត/០១១៩/១០៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា ចំពោះ អង្គភាពបញ្ជាការដ្ឋានយោធា ចំនួន ០២ អង្គភាព	១៣០៨
២២-០១-២០១៩	- ព្រះរាជក្រឹត្យ នស/រកត/០១១៩/១០៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ មហាឧបសម្ព័ន្ធ សៀង សុខហឿន	១៣០៩
២២-០១-២០១៩	- ព្រះរាជក្រឹត្យ នស/រកត/០១១៩/១០៧ ស្តីពី ការតែងតាំងគោរមងារព្រះរាជគណៈនៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជាចំនួន ៤៩ ព្រះអង្គ	១៣១០
២២-០១-២០១៩	- ព្រះរាជក្រឹត្យ នស/រកត/០១១៩/១០៨ ស្តីពី ការដាក់ឱ្យចូលនិវត្តន៍ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ០១ រូប	១៣១២
២២-០១-២០១៩	- ព្រះរាជក្រឹត្យ នស/រកត/០១១៩/១០៩ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯកដល់ឧត្តមសេនីយ៍ទោ អ៊ុន ប៊ុនសុវណ្ណ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ	១៣១៣

- ២២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១១០ ស្តីពី ការតម្លើងឋានៈ ដល់ទីប្រឹក្សា ០៦ រូប និងបញ្ចប់មុខតំណែងឯកឧត្តម **អូ ស៊ីយ៉ុង** ពីទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី ៦ មានឋានៈស្មើ រដ្ឋលេខាធិការ ១៣១៤
- ២៤-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១១១ ស្តីពី និយ័តកម្មតម្លើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារដល់លោក **កុយ ជិន** នៃក្របខ័ណ្ឌមន្ត្រីក្រុមការ មកជា ឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ១៣១៥
- ២៤-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១១២ ស្តីពី ការផ្ទេរបញ្ចូល លោក **អ៊ឹម ឡាវ៉ា** នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកឋានន្តរស័ក្តិ ឧត្តមអគ្គនាយក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ១៣១៦
- ២៤-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១១៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ អស់លោក ចំនួន ០៣ រូប ១៣១៧
- ២៤-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១១៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនិសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ ឯកឧត្តម ឧកញ៉ា ចំនួន ០២ រូប ១៣១៨
- ២៤-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១១៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សុប្បទិ ចំពោះ អស់លោក ចំនួន ០៤ រូប ១៣១៩
- ២៤-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១១៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ អស់លោក លោកស្រី និងកងកម្លាំងប្រដាប់អាវុធ ចំនួន ១៧៤ រូប ១៣២០
- ២៦-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១១៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស សហមេត្រី ថ្នាក់ មហាសេនីរ័ដ្ឋាន ចំពោះ ឯកឧត្តម **Horinouchi Hidehisa** ១៣២៦
- ២៦-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១១៨ ស្តីពី ការតែងតាំងឯកឧត្តម **ជា តុត្តា** ជា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ ១៣២៧
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១១៩ ស្តីពី ការតែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម **ម៉ុក ច័ន្ទជ័រ៉ា** ជាជំនួយការឯកឧត្តម **ឯក សុខបាវ៉ា** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានឋានៈស្មើ អគ្គនាយក ១៣២៨

គ

- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១២០ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ជាកិច្ចបញ្ជូនរណៈ ដល់សព នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងវរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ១៧ រូប ១៣២៩
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១២១ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមអគ្គានុរក្ស ពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ១៣៣១
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១២២ ស្តីពី ការផ្ទេរក្របខ័ណ្ឌមន្ត្រីរាជការ ០២ រូប ១៣៣២

II- រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

- ០១-០២-២០១៩ -អនុក្រឹត្យលេខ ២៩ អនក្រ.បក ស្តីពី ការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃស្រែពក ១៣៣៣
- ០១-០២-២០១៩ -អនុក្រឹត្យលេខ ៣០ អនក្រ.បក ស្តីពី ការទទួលស្គាល់វិទ្យាស្ថានវិទ្យាសាស្ត្រ និង បច្ចេកវិទ្យានៃកម្ពុជា ១៣៤២
- ០៥-០២-២០១៩ -អនុក្រឹត្យលេខ ៣១ អនក្រ.បក ស្តីពី ការរំសាយសហគ្រាសសាធារណៈភ្នាក់ងារ កម្ពុជានាវាចរ ហៅថា "កាំសាប" ១៣៤៥
- ២៩-០១-២០១៩ -អនុក្រឹត្យលេខ ៧៣ អនក្រ.តត ស្តីពី ការតាំងសិប្បក្របខ័ណ្ឌមន្ត្រីរាជការ ១៣៤៨
- ២៩-០១-២០១៩ -អនុក្រឹត្យលេខ ៧៤ អនក្រ.តត ស្តីពី និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់មន្ត្រី រាជការ ១៣៥០
- ២៩-០១-២០១៩ -អនុក្រឹត្យលេខ ៧៥ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា ១៣៥២
- ២៩-០១-២០១៩ -អនុក្រឹត្យលេខ ៧៦ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ១៣៥៣
- ២៩-០១-២០១៩ -អនុក្រឹត្យលេខ ៧៧ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ១៣៥៥
- ២៩-០១-២០១៩ -អនុក្រឹត្យលេខ ៧៨ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ១៣៥៧
- ២៩-០១-២០១៩ -អនុក្រឹត្យលេខ ៧៩ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ១៣៥៩
- ២៩-០១-២០១៩ -អនុក្រឹត្យលេខ ៨០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ១៣៦០
- ២៩-០១-២០១៩ -អនុក្រឹត្យលេខ ៨១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ១៣៦១
- ២៩-០១-២០១៩ -អនុក្រឹត្យលេខ ៨២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ១៣៦២

២៥-០១-២០១៥	-អនុក្រឹត្យលេខ ៨៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៣៦៣
២៥-០១-២០១៥	-អនុក្រឹត្យលេខ ៨៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៣៦៥
២៥-០១-២០១៥	-អនុក្រឹត្យលេខ ៨៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៣៦៦
២៥-០១-២០១៥	-អនុក្រឹត្យលេខ ៨៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៣៦៨
២៥-០១-២០១៥	-អនុក្រឹត្យលេខ ៨៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៣៧០
២៥-០១-២០១៥	-អនុក្រឹត្យលេខ ៨៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៣៧១
២៥-០១-២០១៥	-អនុក្រឹត្យលេខ ៩០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៣៧៣
២៥-០១-២០១៥	-អនុក្រឹត្យលេខ ៩១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៣៧៥
២៥-០១-២០១៥	-អនុក្រឹត្យលេខ ៩២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៣៧៧
២៥-០១-២០១៥	-អនុក្រឹត្យលេខ ៩៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	១៣៧៨

២.សេចក្តីសម្រេច

២០-០២-២០១៥	-សេចក្តីសម្រេចលេខ ១៥ សសរ ស្តីពី ការបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី	១៣៧៩
២១-០២-២០១៥	-សេចក្តីសម្រេចលេខ ១៧ សសរ ស្តីពី ការកែសម្រួលសមាសភាពគណៈកម្មការចម្រុះ បង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ	១៣៨២
២១-០២-២០១៥	-សេចក្តីសម្រេចលេខ ១៨ សសរ ស្តីពី ការជ្រើសរើសពលទាហាន	១៣៨៥

III. ការងារបណ្តាញក្រសួង

១. ទិស្តីការរដ្ឋប្បវេណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

០៦-០២-២០១៥	-សេចក្តីសម្រេចលេខ ០០៤ សហវ.ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការវាយ តម្លៃសមិទ្ធកម្ម និងការផ្តល់ការលើកទឹកចិត្តរបស់អង្គការភាពជាដៃគូរវាងរដ្ឋ និងឯកជន ថ្នាក់កណ្តាល	១៣៨៦
១៤-០១-២០១៥	-ប្រកាសលេខ ០១០ សហវ.ប្រក ស្តីពី ការផ្តល់កម្រិតទឹកប្រាក់សិទ្ធិសម្រេចក្នុងកិច្ចលទ្ធកម្ម សាធារណៈ	១៣៨៨
២៤-០១-២០១៥	-ប្រកាសលេខ ០៩៣ សហវ.ប្រក ស្តីពី ការបំពេញបន្ថែមអង្គការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១៣៩១

- ២៤-០១-២០១៩ -ប្រកាសអន្តរក្រសួងលេខ ០៩៤ សហវ.ប្រក ស្តីពី ការតែងតាំងភ្នាក់ងារបើកផ្តល់ប្រចាំនៅ
បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង
យុវនីតិសម្បទា ១៣៩៤
- ២៥-០១-២០១៩ -ប្រកាសអន្តរក្រសួងលេខ ០៩៧ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ឆ្នាំ
២០១៩ របស់ក្រសួងមុខងារសាធារណៈ ១៣៩៧

២. ទិស្តីការរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

- ០៣-១០-២០១៨ -ប្រកាសលេខ ៣៣៥ ឧស.កឧ.ប្រក ១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេស៊ាន ឌី យ៉ូ ខាន
ឡាន ឯ.ក បង្កើតរោងចក្រ ផលិតខ្សែភ្លើងគ្រប់ប្រភេទ ១៤០១
- ០៣-១០-២០១៨ -ប្រកាសលេខ ៣៣៧ ឧស.កឧ.ប្រក ១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វ៉ែលស្តូ
អ៊ិនធើណេសិនណាល បង្កើតរោងចក្រ ផលិតស្បែកជើង ១៤០៤
- ១៦-១០-២០១៨ -ប្រកាសលេខ ៣៤៣ ឧស.កឧ.ប្រក ១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អាយខាល ផេស៊ីហ្វិក
(ខេមបូឌា) បង្កើតរោងចក្រ ផលិតកាបូប និងបន្លោងសោគ្រប់ប្រភេទ ១៤០៧
- ១៧-១០-២០១៨ -ប្រកាសលេខ ៣៤៤ ឧស.កឧ.ប្រក ១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ្គេណេហ្គេន ហ្គារមិន
អាក់សេសស៊ីវី ឯ.ក បង្កើតរោងចក្រ ខារអំបោះ ១៤១០



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១០០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងព័ត៌មាន ០២ រូប ៖

- ១.ឯកឧត្តម **សៀម ណារិន្ទ** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ២.ឯកឧត្តម **អ៊ុំ ធម្មធី** មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហត្ថលេខាតទៅ ។

ព្រះរាជក្រឹត្យ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្នាក់ការកណ្តាលរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១០១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៣៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

ហត្ថលេខា : តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងព័ត៌មាន ៥២ រូប :

១-ឯកឧត្តម ស៊ី ច័ន្ទតារា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ រដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
២-លោកជំទាវ ជា ជល្លីន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	
៣-លោកជំទាវ នង ចូក	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
៤-ឯកឧត្តម វ៉ាន់ ប៊ុនថា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
៥-ឯកឧត្តម ព្រំ សាន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
៦-ឯកឧត្តម អ៊ុំ ឆែវ	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
៧-ឯកឧត្តម ទូច ណាង	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
៨-ឯកឧត្តម ប៊ែត ពិសី	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
៩-ឯកឧត្តម ឯក ថា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
១០-លោកជំទាវ ខាន់ ចន្ទវណ្ណ	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
១១-ឯកឧត្តម ឃឹម វ័ជ្ជ	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
១២-លោកជំទាវ វ៉ាយ សុភាព	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន
១៣-លោកជំទាវ ច័ន្ទ ដារី	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	បន្ថែមលើមុខងារបច្ចុប្បន្ន



១៤-លោកជំទាវ មួង វ៉ាម៉ារី	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	
១៥-ឯកឧត្តម ផុំ សារុត	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	
១៦-ឯកឧត្តម ញ៉ែម សុផ័ន្ទ	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	
១៧-ឯកឧត្តម ទូច ឆដា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	
១៨-ឯកឧត្តម មិន សុខត្រវ៉ា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	
១៩-ឯកឧត្តម អ៊ុក ស៊ិនហេង	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	
២០-ឯកឧត្តម កែវ ច័ន្ទពារា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ	
២១-លោកជំទាវសារ៉ាង សុវណ្ណពារា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
២២-ឯកឧត្តម យឹម ប៊ុនថន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
២៣-ឯកឧត្តម ហេង សុមុនី	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
២៤-ឯកឧត្តម ជិន អេង	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
២៥-ឯកឧត្តម ព្រំ ជិន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
២៦-ឯកឧត្តម អ៊ុក សុផល	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
២៧-លោកជំទាវ ម៉ែន តឹមហ៊ាន់	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
២៨-ឯកឧត្តម ទឹម សន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
២៩-លោកជំទាវ ម៉ម សុត្តវារី	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
៣០-លោកជំទាវ អ៊ុក សូផា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៣១-លោកជំទាវ លាង វ៉ានី	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៣២-ឯកឧត្តម ជៀង យ៉ាវ៉ែត	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៣៣-លោកជំទាវ ហេង មុនីថង	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៣៤-ឯកឧត្តម ខៀវ ប៊ុនថៃ	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៣៥-ឯកឧត្តម ស្រី កុសល	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៣៦-ឯកឧត្តម ធាម ច័ន្ទណារ៉ា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៣៧-ឯកឧត្តម ហ៊ុន វិះ	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៣៨-លោកជំទាវ លាង ស្រីម៉ុំ	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៣៩-ឯកឧត្តម ស៊ិន សារ៉េត	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៤០-ឯកឧត្តម ម៉ែន សាខន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៤១-ឯកឧត្តម ត្រៀង ច្រន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៤២-ឯកឧត្តម ប៊ុន ហឿម	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៤៣-ឯកឧត្តម ប្រាក់ បឹង	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៤៤-លោកជំទាវ ថ្នាង សំរោង	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៤៥-ឯកឧត្តម សុខ សុភា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	



- ៤៦-ឯកឧត្តម សៅ សំបូរ ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក
- ៤៧-ឯកឧត្តម អ៊ែត ចូជុំ ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក
- ៤៨-ឯកឧត្តម អ៊ឹង សំអុល ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក
- ៤៩-ឯកឧត្តម អន ខេមរិទ្ធ ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក
- ៥០-ឯកឧត្តម ពាំង ពៀង ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក
- ៥១-ឯកឧត្តម ហេង ដុល្លា ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក
- ៥២-ឯកឧត្តម សឹម អ៊ុំរ ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក ។

មេរៀន : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះទៅ ។

១១១១.១៩០១.១០៣

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ឯករាជជាតិ

ចំពោះ

ឯកឧត្តមនាយឧត្តមសេនីយ៍ ហាស សុភា អត្តលេខ ០០០០១៦

៣៣.១៥០១.១០៤

N N
សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១០៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ណ** ថ្នាក់ **បរមសេនា :**

- ១ ឧត្តមសេនីយ៍ទោ គង់ ប៉ក់ អត្តលេខ ០០០៧៩០
- ២ ឧត្តមសេនីយ៍ត្រី សៅ សាមៀន អត្តលេខ ០០៤៤៦៣
- ៣ ឧត្តមសេនីយ៍ត្រី ដួង សុភៀន អត្តលេខ ០០៩៥៦៧
- ៤ ឧត្តមសេនីយ៍ត្រី ប៊ុច ប៊ុនហួរ អត្តលេខ ០០៩៥៥០
- ៥ ឧត្តមសេនីយ៍ត្រី អៀន ប៊ុច អត្តលេខ ០១៧៦១៥
- ៦ ឧត្តមសេនីយ៍ត្រី ទិត្យ សុជាតិ អត្តលេខ ០០៩៥៥៨

ខ-គ្រឿងឥស្សរិយយស **ព្រះរាជាទានប្រកម្ពុជា** ថ្នាក់ **ធិបតី :**

- ១ ឧត្តមសេនីយ៍ទោ សូ វណ្ណដារ៉ា អត្តលេខ ០០២០៨៤
- ២ ឧត្តមសេនីយ៍ត្រី សៅ សារី អត្តលេខ ០០២១៥៥
- ៣ ឧត្តមសេនីយ៍ត្រី ចាន់ សាន្ត អត្តលេខ ០០១០៧៦
- ៤ វរសេនីយ៍ឯក ម៉ឹម សារីទូ អត្តលេខ ០០៩៥៦៣
- ៥ វរសេនីយ៍ឯក ចាន់ សីល័ក្ខ អត្តលេខ ០០៩៥៤៥
- ៦ វរសេនីយ៍ឯក យ៉ាន ការ អត្តលេខ ០១៧៦១៦
- ៧ វរសេនីយ៍ឯក ម៉ុំ ហឿន អត្តលេខ ០១៧៥៩៨
- ៨ វរសេនីយ៍ឯក ហ៊ុល រុទ្ធី អត្តលេខ ០២៧៧៣៨



៩	វរសេនីយ៍ទោ	ហ៊ាង ធី	អគ្គលេខ	០២៧១៥២
១០	វរសេនីយ៍ទោ	ឈឹត រាលសុមារ៉ា	អគ្គលេខ	០១១៤៧៥
ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :				
១	វរសេនីយ៍ឯក	ហែម ប៊ុនធីម	អគ្គលេខ	០៣៣១៨១
២	វរសេនីយ៍ទោ	កែវ គឹមឆែន	អគ្គលេខ	០៣៩៩៥២
៣	វរសេនីយ៍ទោ	សេង សារ៉េត	អគ្គលេខ	០៣០៦៤៩
៤	វរសេនីយ៍ទោ	ជឿន ជឿត	អគ្គលេខ	០១០៨៤០
៥	វរសេនីយ៍ទោ	គួន គឹមស្នង	អគ្គលេខ	០៥៣៥៥៧
៦	វរសេនីយ៍ទោ	ឡែម មឿន	អគ្គលេខ	០៤៨៩២៩
៧	វរសេនីយ៍ទោ	អ៊ុង ចំរើន	អគ្គលេខ	០២៧១៨៨
៨	វរសេនីយ៍ទោ	ជា ស្រេង	អគ្គលេខ	០៣០៧៥៩
៩	វរសេនីយ៍ទោ	ម៉ឺ ប៊ុនឡឿន	អគ្គលេខ	០១៧៦២០
១០	វរសេនីយ៍ទោ	កែវ សុផល	អគ្គលេខ	០២៧១៧៨
១១	វរសេនីយ៍ទោ	ប៊ិន ថារី	អគ្គលេខ	០៤៩២៦៥

ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សប្បធិ :				
១	វរសេនីយ៍ឯក	ហាន ចេង	អគ្គលេខ	០២៧១៧០
២	វរសេនីយ៍ទោ	ប៉ុល កែន	អគ្គលេខ	០១៧៦០០
៣	វរសេនីយ៍ទោ	ប៉ុល សុទ្ធា	អគ្គលេខ	០២៤៤៤៧
៤	វរសេនីយ៍ត្រី	ម៉ុង ប្រុស	អគ្គលេខ	០២៧១៧៣
៥	វរសេនីយ៍ត្រី	ជា ច័ន្ទណា	អគ្គលេខ	០៦២០៦៧
៦	វរសេនីយ៍ត្រី	អ៊ុច ហង	អគ្គលេខ	២២១៧៣៥
៧	វរសេនីយ៍ត្រី	សូ សុផុន	អគ្គលេខ	០២៧១៦៣
៨	វរសេនីយ៍ត្រី	ឯក កុសល	អគ្គលេខ	០៣៥២៥០
៩	វរសេនីយ៍ត្រី	ចាន់ ធួរ៉ា	អគ្គលេខ	០៣៩៩៧៣
១០	វរសេនីយ៍ត្រី	ជីវ សារុផ	អគ្គលេខ	០៣៩៩២២
១១	វរសេនីយ៍ត្រី	ញឹក សារឿន	អគ្គលេខ	០៣៩៩៤៨
១២	អនុសេនីយ៍ឯក	គង់ ឆន	អគ្គលេខ	០៣០៦៦៤
១៣	អនុសេនីយ៍ឯក	សឹង ថ្រី	អគ្គលេខ	០១៦២៤១
១៤	អនុសេនីយ៍ឯក	ប៉ា ប៊ុ	អគ្គលេខ	០៥៣៧៣២
១៥	អនុសេនីយ៍ឯក	ហ៊ុន វណ្ណារ៉ា	អគ្គលេខ	០១៦២២៧



១៦	អនុសេនីយ៍ឯក	ទិត្យ ធានី	អគ្គលេខ	០៦៧០៩១
១៧	អនុសេនីយ៍ឯក	ប៊ិន រចនា	អគ្គលេខ	០៦៧២០១
១៨	អនុសេនីយ៍ឯក	សេក សោភ័ណ្ណ	អគ្គលេខ	០២៧១១២
១៩	អនុសេនីយ៍ឯក	ឆែម អាត	អគ្គលេខ	០៤៧៥៨៧
២០	អនុសេនីយ៍ទោ	ណេត សំណាង	អគ្គលេខ	០៧៥៧៩០
២១	អនុសេនីយ៍ទោ	ម៉ឹម សុជាតិ	អគ្គលេខ	០៧២១១៩
២២	អនុសេនីយ៍ឯក	អុំ ចន្ទី	អគ្គលេខ	០៤៩២៨៣
២៣	អនុសេនីយ៍ឯក	ស្រី សុខា	អគ្គលេខ	២២១៧៣៦
២៤	អនុសេនីយ៍ឯក	ប្រាក់ សុផល	អគ្គលេខ	២២១៦៣៣
២៥	អនុសេនីយ៍ឯក	កែវ ស៊ីថា	អគ្គលេខ	២២២២៦២
២៦	អនុសេនីយ៍ឯក	ចាន់ ធ្ម	អគ្គលេខ	០១៧៥៣៥
២៧	អនុសេនីយ៍ឯក	លី អៀមឡាក់	អគ្គលេខ	០៣៧១៣០
២៨	អនុសេនីយ៍ទោ	ពាក្រ សារ៉ាយ	អគ្គលេខ	០៧៥៨១៦
២៩	អនុសេនីយ៍ទោ	ហិរា ហួង	អគ្គលេខ	១៦៧០៣២
៣០	អនុសេនីយ៍ទោ	អុំ នីមួន	អគ្គលេខ	០៤៩៣១៤
៣១	អនុសេនីយ៍ទោ	សរ ធឿន	អគ្គលេខ	០៦៧៤២១
៣២	អនុសេនីយ៍ទោ	ខុន ខេង	អគ្គលេខ	១៣២៥៦៥

លេខ.១៥០១.១៤៤

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ឃីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជទាន

នូវ

គ្រឿងកសិកម្មវិយាយស សហមេត្រី ថ្នាក់ បហាសេនា

ចំពោះ

អង្គភាពបញ្ជាការរដ្ឋានយោធាខេត្ត បឹង ភ្នំ ភ្នំ (Militaire BINH PHUOEK)

៣៣.១៥០១.១០៤

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ព្រាសព្រះរាជានា

នូវ

គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា

ចំពោះ

១-អង្គភាពបញ្ជាការដ្ឋានយោធាក្រុងហ្វូជីមិញ Militaire HO CHI MINH

២-អង្គភាពបញ្ជាការដ្ឋានយោធាខេត្តដុងណាយ Militaire DONG NAI

៣៣.១៥០១.១០៧

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១០៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យសព្វព្រះរាជទាន

ឱ្យ

គ្រឿងឥស្សរិយយស បុណ្យសារកំណត់ ថ្នាក់ មហាសេនា

ចំពោះ

មហាឧបាសិកា សៀង សុខហឿង

រាជ. ១១១. ១០៤

N N
នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ខុបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំងគោរមងារព្រះរាជាគណៈ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជាចំនួន ៤៩ ព្រះអង្គ ៖

១. ព្រះមណ្ឌលសោភ័ណ	សៅ យ៉ាន	ឱ្យឡើងទីជា	ព្រះវិមលគ្រូ	ព្រះរាជាគណៈកិត្តិយស
២. ព្រះគ្រូប្រាសាទរង្សី	ឡាច លាង	ឱ្យឡើងទីជា	ព្រះវិជ័យរង្សី	ព្រះរាជាគណៈកិត្តិយស
៣. ព្រះគ្រូពោធិសម្បទាចារ្យ	កេង សុផល	ឱ្យឡើងទីជា	ព្រះមង្គលគ្រូ	ព្រះរាជាគណៈកិត្តិយស
៤. ព្រះគ្រូសិរីវរ្ម័ន	ម៉ក់ ម៉ីង	ឱ្យឡើងទីជា	ព្រះហុនិមុត្តិ	ព្រះរាជាគណៈកិត្តិយស
៥. ព្រះគ្រូធម្មវេទី	សុខ ឈន	ឱ្យឡើងទីជា	ព្រះបុណ្ណមុនី	ព្រះរាជាគណៈកិត្តិយស
៦. ព្រះគ្រូយោសមុនី	ធើ្រម ច័ន្ទធូ	ឱ្យឡើងទីជា	ព្រះឧត្តមប្រិយ័ជា	ព្រះរាជាគណៈកិត្តិយស
៧. ព្រះគ្រូកោសល្យមុនី	ចាន់ ស៊ីថា	ឱ្យឡើងទីជា	ព្រះមង្គលសោភ័ណ	ព្រះរាជាគណៈកិត្តិយស
៨. ព្រះគ្រូសិរីសាល	ត្រៀម សុទ្ធិ	ឱ្យឡើងទីជា	ព្រះមង្គលមេធា	ព្រះរាជាគណៈកិត្តិយស
៩. ព្រះគ្រូបាសាទាកិវ័ត្ត	អ៊ុំ សុក្រ	ឱ្យឡើងទីជា	ព្រះយសធម្ម	ព្រះរាជាគណៈកិត្តិយស
១០. ព្រះគ្រូធម្មមង្គលរង្សី	ប៉ុក ម៉ុយ	ឱ្យឡើងទីជា	ព្រះសោភ័ណវង្ស	ព្រះរាជាគណៈកិត្តិយស
១១. ព្រះគ្រូធម្មធរជិនបុត្រ	កង យ៉ុន	ឱ្យឡើងទីជា	ព្រះវិសាលសគ្គា	ព្រះរាជាគណៈកិត្តិយស
១២. ព្រះគ្រូសិរីពន្ធុណា	សុរ សារឿន	ឱ្យឡើងទីជា	ព្រះសមណគ្រូ	ព្រះរាជាគណៈកិត្តិយស
១៣. ព្រះគ្រូញាណឧត្តម	ច័ន្ទ សំណាង	ឱ្យឡើងទីជា	ព្រះរតនមេធា	ព្រះរាជាគណៈកិត្តិយស
១៤. ព្រះគ្រូធម្មសិរី	ច័ន ច័ន្ទ	ឱ្យឡើងទីជា	ព្រះទេពវិមុត្តិ	ព្រះរាជាគណៈកិត្តិយស
១៥. ព្រះគ្រូបញ្ញាវិសុទ្ធិ	យ៉ែម ពេជ្រមុនី	ឱ្យឡើងទីជា	ព្រះវិភង្គលិមិត	ព្រះរាជាគណៈកិត្តិយស
១៦. ព្រះគ្រូមង្គលវង្សន	មិល សុផល	ឱ្យឡើងទីជា	ព្រះយសវិមុត្តិ	ព្រះរាជាគណៈកិត្តិយស



១៧.ព្រះគ្រូសមណភិក្ខុធម្ម	ជា សុភា	ឱ្យឡើងទីជា	ព្រះវិសុទ្ធាភិសិទ្ធិ	ព្រះរាជាគណៈកិត្តិយស
១៨.ព្រះគ្រូចរណវិជ្ជា	ផល សុភ័ន	ឱ្យឡើងទីជា	ព្រះវិសុទ្ធានុញ្ញាណ	ព្រះរាជាគណៈកិត្តិយស
១៩.ព្រះគ្រូមង្គលធម្ម	យ៉ុង អិរម្យ	ឱ្យឡើងទីជា	ព្រះវណ្ណកោសល	ព្រះរាជាគណៈកិត្តិយស
២០.ព្រះគ្រូរតនវង្សាបាប្យ	ធីម សុវណ្ណ	ឱ្យឡើងទីជា	ព្រះយសលាភី	ព្រះរាជាគណៈកិត្តិយស
២១.ព្រះគ្រូធម្មនាថរក្ខិត	លន់ សារិទ្ធិ	ឱ្យឡើងទីជា	ព្រះសោភ័ណភ្នំ	ព្រះរាជាគណៈកិត្តិយស
២២.ព្រះគ្រូព្រហ្មសិរី	ព្រហ្ម សុភី	ឱ្យឡើងទីជា	ព្រះសីលវណ្ណ	ព្រះរាជាគណៈកិត្តិយស
២៣.ព្រះគ្រូបញ្ញាមុនី	ឡើង ហាយ	ឱ្យឡើងទីជា	ព្រះបន្ទូល	ព្រះរាជាគណៈកិត្តិយស
២៤.ព្រះគ្រូធម្មកិច្ចាលមុនី	រ៉េវ សុខលាភ	ឱ្យឡើងទីជា	ព្រះបន្ទូល	ព្រះរាជាគណៈកិត្តិយស
២៥.ព្រះភិក្ខុធម្មបញ្ញា	យី យ៉ុង	ឱ្យឡើងទីជា	ព្រះយោសាវត	ព្រះរាជាគណៈកិត្តិយស
២៦.ព្រះភិក្ខុសន្តិធម្មោ	សុខ វិបុល	ឱ្យឡើងទីជា	ព្រះយសវេទា	ព្រះរាជាគណៈកិត្តិយស
២៧.ព្រះភិក្ខុវិបុលក្រៅ	រ៉េង រ៉េងត្រី	ឱ្យឡើងទីជា	ព្រះបរណេត្តរ	ព្រះរាជាគណៈកិត្តិយស
២៨.ព្រះភិក្ខុធម្មសរោ	លន់ ធុរាយ	ឱ្យឡើងទីជា	ព្រះសំស្រ្តីករោចិណ	ព្រះរាជាគណៈកិត្តិយស
២៩.ព្រះភិក្ខុជាត្តធម្ម	ហាក់ ធីមស្រេង	ឱ្យឡើងទីជា	ព្រះវណ្ណមុនី	ព្រះរាជាគណៈកិត្តិយស
៣០.ព្រះភិក្ខុមុនីជោគធម្មក្រៅ	ជា ធីមនី	ឱ្យឡើងទីជា	ព្រះវណ្ណក្រៅ	ព្រះរាជាគណៈកិត្តិយស
៣១.ព្រះភិក្ខុជោគញ្ញាណោ	ហាស សុផល	ឱ្យឡើងទីជា	ព្រះវណ្ណវិសុទ្ធិ	ព្រះរាជាគណៈកិត្តិយស
៣២.ព្រះភិក្ខុសិរីបញ្ញា	ផល សុផល	ឱ្យឡើងទីជា	ព្រះវិជ័យវេទនា	ព្រះរាជាគណៈកិត្តិយស
៣៣.ព្រះភិក្ខុព្រហ្មជោកិ	ហាប់ បយ	ឱ្យឡើងទីជា	ព្រះធម្មមុនីញ្ញាណ	ព្រះរាជាគណៈកិត្តិយស
៣៤.ព្រះភិក្ខុចតុសរោ	យ៉ុង សិរិម	ឱ្យឡើងទីជា	ព្រះវិភីក្ខុសិរី	ព្រះរាជាគណៈកិត្តិយស
៣៥.ព្រះភិក្ខុសាសនបណ្ឌិត	ចាន់ សុខន	ឱ្យឡើងទីជា	ព្រះយសវេត្តា	ព្រះរាជាគណៈកិត្តិយស
៣៦.ព្រះភិក្ខុកាលញ្ញ	ប័ន្ទ វិទ្ធិ	ឱ្យឡើងទីជា	ព្រះយសខៀវ	ព្រះរាជាគណៈកិត្តិយស
៣៧.ព្រះភិក្ខុវណ្ណកោសលោ	ហួត ជានី	ឱ្យឡើងទីជា	ព្រះវិជ័យពលក្រៅ	ព្រះរាជាគណៈកិត្តិយស
៣៨.ព្រះភិក្ខុកោសលក្រៅ	ណារ ថេង	ឱ្យឡើងទីជា	ព្រះវោធនវិមុត្តិ	ព្រះរាជាគណៈកិត្តិយស
៣៩.ព្រះភិក្ខុអាយុបាលោ	ពេជ្រ ប៊ុនថាត	ឱ្យឡើងទីជា	ព្រះព្រហ្មបញ្ញា	ព្រះរាជាគណៈកិត្តិយស
៤០.ព្រះភិក្ខុសិរីបញ្ញា	ហួន សេងហាក់	ឱ្យឡើងទីជា	ព្រះពលកោសល	ព្រះរាជាគណៈកិត្តិយស
៤១.ព្រះភិក្ខុមេត្តាបាលោ	យីន រ៉េងលី	ឱ្យឡើងទីជា	ព្រះយសភ្នំ	ព្រះរាជាគណៈកិត្តិយស
៤២.ព្រះភិក្ខុព្រហ្មបញ្ញា	ឪម សុផល	ឱ្យឡើងទីជា	ព្រះពាក្យលម្អ	ព្រះរាជាគណៈកិត្តិយស
៤៣.ព្រះភិក្ខុធម្មរតនៈ	ពេជ្រ ធីមមុនី	ឱ្យឡើងទីជា	ព្រះសុទ្ធិវិទ្ធា	ព្រះរាជាគណៈកិត្តិយស
៤៤.ព្រះភិក្ខុធម្មមង្គលលោ	ប័ន្ទ ឧត្តម	ឱ្យឡើងទីជា	ព្រះព្រហ្មក្រៅ	ព្រះរាជាគណៈកិត្តិយស
៤៥.ព្រះភិក្ខុធម្មក្រៅ	ដួង សុបិក្ខុ	ឱ្យឡើងទីជា	ព្រះយសវេទនា	ព្រះរាជាគណៈកិត្តិយស
៤៦.ព្រះភិក្ខុសុវណ្ណបញ្ញា	ឈឹក សាមុត	ឱ្យឡើងទីជា	ព្រះវិសុទ្ធានុវិជ្ជា	ព្រះរាជាគណៈកិត្តិយស
៤៧.ព្រះភិក្ខុកទូកោ	ភាត មហានី	ឱ្យឡើងទីជា	ព្រះសុទ្ធិប្រកាសនី	ព្រះរាជាគណៈកិត្តិយស
៤៨.ព្រះភិក្ខុសុវណ្ណក្រៅ	វិណ ចន់	ឱ្យឡើងទីជា	ព្រះវិសុទ្ធាភិក្ខុ	ព្រះរាជាគណៈកិត្តិយស
៤៩.ព្រះភិក្ខុវិនយធម្មោ	ឥន្ទ ម៉ូលី	ឱ្យឡើងទីជា	ព្រះសុទ្ធិវេទនា	ព្រះរាជាគណៈកិត្តិយស

ឆ្លាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

៣៣.១៥.០១.១០៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩

ស ហ មុនី

នាយករដ្ឋមន្ត្រី

បានជម្រកក្រុមប្រឹក្សាប្រឹក្សាប្រចាំរាជ្យ

នាយករដ្ឋមន្ត្រី ហ៊ុន សែន



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៤០៦/០០៨ ចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិន នៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១:** ដាក់ឱ្យចូលនិវត្តន៍ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរាក្សមិន្ទ ៖
- ឧត្តមសេនីយ៍ត្រី **អ៊ិន សារុ** អគ្គលេខ០៦៧៨៧៤
- មាត្រា២:** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ករណ៍ ១៩០១.១១០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមប្រាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងឋាននរស័ក្តិ **ឧត្តមសេនីយ៍ឯក ដល់ ឧត្តមសេនីយ៍ទោ អ៊ិន ប៊ុនសុចន្ទ្រ** អគ្គលេខ ៨៣៧៨៧ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

លេខ. ១៧១. ១១១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិវិធីសាលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១១០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី ១៣ ខែ កក្កដាឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធផ្នាក់ ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៤៤ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៦
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងឋានៈ ដល់ទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៦:
- | | | |
|-------------------------------|----------------------------------|---------------------------|
| ១- ឯកឧត្តម ចម ជូន | មានឋានៈស្មើ រដ្ឋមន្ត្រី | បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២- ឯកឧត្តម កែវ កេតនិល | មានឋានៈស្មើ រដ្ឋលេខាធិការ | បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣- ឯកឧត្តម ម៉ែន ប្រាកដ | មានឋានៈស្មើ រដ្ឋលេខាធិការ | បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤- ឯកឧត្តម ហ៊ុន ធុន | មានឋានៈស្មើ រដ្ឋលេខាធិការ | បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥- ឯកឧត្តម កៅ មុយថង | មានឋានៈស្មើ រដ្ឋលេខាធិការ | បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៦- ឯកឧត្តម សាយ អំណាន | មានឋានៈស្មើ រដ្ឋលេខាធិការ | បន្ថែមលើមុខងារបច្ចុប្បន្ន |

មាត្រា ២ : បញ្ចប់មុខតំណែងឯកឧត្តម **អូ ស៊ីយ៉ុង** ពីទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៦ មានឋានៈស្មើ **រដ្ឋលេខាធិការ** ដែលមានលេខរៀងទី៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/០១១៩/០៤២ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

មាត្រា ៣ : សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

ព្រះរាជក្រឹត្យ ១៥០១.១១២

(Signature)
សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

(Signature)

កិត្តិនិស្សិតសាលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១១១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** និយ័តកម្មតម្លើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារដល់លោក **កុយ ជន** ពីឋានន្តរស័ក្តិក្រមការថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីក្រមការ មកជាឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

២០១៩.១១.១៩

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានប្តឹងត្រូវត្រួតពិនិត្យច្បាប់ដើម
ខ្ញុំបណ្ឌិត រដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
(Signature)
កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ធូរបញ្ចូល លោក **អ៊ឹម ឡាវ៉ា** ពីឋានន្តរស័ក្តិ រមន្ត្រី ថ្នាក់លេខ ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកឋានន្តរស័ក្តិ ឧត្តមអគ្គនាយក ថ្នាក់លេខ ២ រក្ខតលេខ ៣១៥៤ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៣.១៧០១.១១៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិភោស្តលេខ ៣១៥៤ មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១១៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យសព្វព្រះរាជទាន

នូវ

- ក-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ណ** ថ្នាក់ **មហាសេរីឧត្តម**
លោក ចេង ញ៉ាន់
- ខ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **ធិបតី**
លោក កើត ចំរើន
- គ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **អស្សបូជី**
លោក ញ៉ូវ គង្គា

១៣៣.១៥០១.១១៧

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ពាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

ឱ្យ

គ្រឿងឥស្សរិយយស មុនីសារាគ័ណ្ណ ថ្នាក់ មហាសេនា

- ១-ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ
- ២-ឯកឧត្តម យឹម លុច្យ

Handwritten signature

Signature of King Norodom Sihamoni

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិសាលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១១៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស **ព្រះរាជានាមត្រកម្ពុជា** ថ្នាក់ **អស្សុធី**

ចំពោះ

- ១-ឧត្តមអគ្គនុរក្សថ្នាក់លេខ៣ ចាន់ ចំណាន
- ២-ឧត្តមអគ្គនុរក្សថ្នាក់លេខ៣ ជឹង គឹមហ៊ាន
- ៣-អគ្គនុរក្សថ្នាក់លេខ៣ ម៉ី ចាន់ថន
- ៤-អគ្គនុរក្សថ្នាក់លេខ១ ប៉ូ លីត្រា

៣៣.១៥០១.១១៥

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡូសព្រះរាជនាម

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ **មហាសេនីយឧត្តម**

- ១- លោកវេជ្ជបណ្ឌិត ឈឹត សុផល
- ២- លោក ង៉ោ ដាឡែន
- ៣- លោក ម៉ក់ ពេជ្ជរ៉ាត់
- ៤- លោក ស៊ុន ឌីម៉ូ
- ៥- លោក លីម មុយ
- ៦- ឧត្តមសេនីយ៍ទោ កែ សួនសុភាព អត្តលេខ ៦៨២៤៧
- ៧- វរសេនីយ៍ឯក រឿន សារ៉ុន អត្តលេខ ០០១៤៨៩
- ៨- វរសេនីយ៍ឯក គឹម សារឿន អត្តលេខ ០២៨៦៦
- ៩- វរសេនីយ៍ឯក ថោង សាមី អត្តលេខ ០៩០៤៤
- ១០- វរសេនីយ៍ឯក ថេង ថ័ន្នធី អត្តលេខ ៥៧២២៨
- ១១- លោក ឆាំវិទូ ភូមិន្ទ
- ១២- លោក ឈិន ភូមា
- ១៣- លោក ផល វិទូ
- ១៤- វរសេនីយ៍ទោ ហម ភិរម្យ អត្តលេខ ០៩០៧២
- ១៥- វរសេនីយ៍ទោ ហួត បូរី អត្តលេខ ៥៣៨១១
- ១៦- វរសេនីយ៍ទោ ងួន ថ្វីវិទូ អត្តលេខ ២០៦៩៧
- ១៧- វរសេនីយ៍ទោ ជឿម ភក្តី អត្តលេខ ១៦៧៤៧៤
- ១៨- វរសេនីយ៍ទោ ស៊ុន ប៊ុនវិទូ អត្តលេខ ២៤៦០៩



១៩-	វរសេនីយ៍ទោ	លី	សុខាម៉ារ៉ា	អគ្គលេខ	២៥៩២១
២០-	វរសេនីយ៍ទោ	យក់	គឹមជា	អគ្គលេខ	៣១៨៥១
២១-	វរសេនីយ៍ត្រី	កៅ	ប៉ាន់ណា	អគ្គលេខ	០៩៨៨៣
២២-	វរសេនីយ៍ត្រី	ស៊ាង	សុភ័ក្រ្ត	អគ្គលេខ	៥៥៧០១
២៣-	វរសេនីយ៍ត្រី	លី	វត្តម៉ារ៉ា	អគ្គលេខ	៦២៥២៣
២៤-	វរសេនីយ៍ត្រី	ចែម	សាកល	អគ្គលេខ	៦៥៤៤៣
២៥-	វរសេនីយ៍ត្រី	ពេជ្រ	ចិត្តា	អគ្គលេខ	២៧០០៨
២៦-	អនុសេនីយ៍ឯក	សម្បត្តិ	រតនា	អគ្គលេខ	៧៦៧៨៩

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

១-	វរសេនីយ៍ត្រី	សៀង	សំអាត	អគ្គលេខ	៣០៤០៩
២-	វរសេនីយ៍ត្រី	ហុង	ប៊ុនណារ៉េត	អគ្គលេខ	៦២៨១៤

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីឧ

១-	លោក	ម៉ៅ	ផឹរ៉ា		
២-	វរសេនីយ៍ទោ	បេង	ហ៊ុន	អគ្គលេខ	០៩១៦៨
៣-	វរសេនីយ៍ទោ	ភន	រតនៈ	អគ្គលេខ	៧០៨៨៨
៤-	វរសេនីយ៍ត្រី	ជួន	សុខាំភូ	អគ្គលេខ	៥៦៥០១
៥-	វរសេនីយ៍ត្រី	លី	ថានិត	អគ្គលេខ	៥៨៧០១
៦-	អនុសេនីយ៍ឯក	សួន	សារិន	អគ្គលេខ	៥៨១២៨
៧-	អនុសេនីយ៍ឯក	ស្រី	សម្បត្តិ	អគ្គលេខ	៥៦៥២៩

ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១-	លោក	ប៉ាន់	សុវណ្ណវិទូ		
២-	លោក	ង៉ែត	ចេក		
៣-	ឱសថការី	ជូ	ផល្លីកា		
៤-	លោក	ហ៊ុំ	ចាយ		
៥-	លោក	ម៉ែន	សំអាត		
៦-	លោក	សោ	សុវណ្ណ		
៧-	លោក	ឆាង	ផេង		
៨-	វរសេនីយ៍ឯក	ឡឺក	សំអាត	អគ្គលេខ	០១៦៥៧៨
៩-	វរសេនីយ៍ឯក	ប៉ាន់	ឡៃយាង	អគ្គលេខ	១១៧២៩
១០-	វរសេនីយ៍ឯក	ងួន	ប៊ាង	អគ្គលេខ	២០៤៩២
១១-	វរសេនីយ៍ត្រី	សារ៉ាន	វិរៈ	អគ្គលេខ	០៨៣០
១២-	វរសេនីយ៍ត្រី	គង់	ការ	អគ្គលេខ	២៧៩៦៧
១៣-	វរសេនីយ៍ត្រី	នាង	វត្ត	អគ្គលេខ	១៦៧៥២២



១៤-	វរសេនីយ៍ត្រី	អ៊ុយ សារីម	អគ្គលេខ ៧៣៥២៥
១៥-	អនុសេនីយ៍ឯក	ខឹម មុយ	អគ្គលេខ ២៧៩៧៨
១៦-	អនុសេនីយ៍ទោ	សូ ផានិត	អគ្គលេខ ៥៩៧៧០
១៧-	អនុសេនីយ៍ទោ	ស៊ីណា បូរី	អគ្គលេខ ៧០៦៣៩
១៨-	អនុសេនីយ៍ទោ	រស្មី ពិសិដ្ឋ	អគ្គលេខ ៧២៧០២
១៩-	លោក	លាម ឡា	
២០-	លោក	ភា មាណិត	
២១-	លោក	ផេយ ពណ្ណ	
២២-	លោក	សោម សៅរីវិទូ	
២៣-	លោកស្រី	មាស រតនី	
២៤-	លោក	ស៊ុក សង្ហាពេជ្រ	
២៥-	លោក	ចារ៉េ ប៉ុកប៉ា	
២៦-	លោកស្រី	កុយ រដ្ឋា	
២៧-	លោកស្រី	ឈាង ច័ន្ទកក្កដា	

ង-គ្រឿងពស្សវិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សប្បដិ

១-	លោក	ហែម ស៊ីណា	
២-	លោក	ទីវ សុភា	
៣-	លោកស្រី	ញុយ ចន្ទ្រា	
៤-	វរសេនីយ៍ឯក	ម៉ៅ គឹមសេង	អគ្គលេខ ០២០៧៤
៥-	វរសេនីយ៍ឯក	ខឹម សាម៉ុន	អគ្គលេខ ០៧៩០៦
៦-	វរសេនីយ៍ឯក	អ៊ូច ហៀង	អគ្គលេខ ០៧៩០៩
៧-	វរសេនីយ៍ឯក	សាយ ប៊ុនថន	អគ្គលេខ ០៧៩១៦
៨-	វរសេនីយ៍ឯក	ស៊ីធឿន តុលា	អគ្គលេខ ៦៥២១៨
៩-	វរសេនីយ៍ទោ	ស៊ុន ស៊ីណាល់	អគ្គលេខ ០៧៨៨៧
១០-	វរសេនីយ៍ទោ	កែវ គង់	អគ្គលេខ ២៨៧០៤
១១-	វរសេនីយ៍ទោ	អ៊ុន វណ្ណាន	អគ្គលេខ ៣៦៤៥៤
១២-	វរសេនីយ៍ទោ	ឆាយ គន្ធា	អគ្គលេខ ១៤៤៦៦៩
១៣-	វរសេនីយ៍ទោ	អ៊ុវ សំណាង	អគ្គលេខ ៥៣២១០
១៤-	វរសេនីយ៍ត្រី	នង ខាន់ណារ៉ា	អគ្គលេខ ៣២៣៧៥
១៥-	វរសេនីយ៍ត្រី	ប្រាក់ សុផា	អគ្គលេខ ០៤៦៨២៤
១៦-	វរសេនីយ៍ត្រី	ជីវ សេងរស់	អគ្គលេខ ៥៩១១៥
១៧-	វរសេនីយ៍ត្រី	ផី ឆៃ	អគ្គលេខ ៤៧៦០៨
១៨-	វរសេនីយ៍ត្រី	វិន ឡេងហួង	អគ្គលេខ ៦១៩៤២
១៩-	វរសេនីយ៍ត្រី	មឿង សុផល	អគ្គលេខ ១៥០១៦



២០-	វរសេនីយ៍ត្រី	ជូ	គឹមសេង	អគ្គលេខ ២៤៨៩៦
២១-	វរសេនីយ៍ត្រី	ហ៊ាត	ហួរ	អគ្គលេខ ៣៤៧៨០
២២-	វរសេនីយ៍ត្រី	យ៉ិន	ដារ៉ា	អគ្គលេខ ៣៦១៦១
២៣-	វរសេនីយ៍ត្រី	មុត	វ៉ាម៉ុន	អគ្គលេខ ៣៦៤០៤
២៤-	វរសេនីយ៍ត្រី	មឿង	សុផា	អគ្គលេខ ៣៧១៣៣
២៥-	អនុសេនីយ៍ឯក	ស្រេង	ស្រួយ	អគ្គលេខ ១១៧៩១
២៦-	អនុសេនីយ៍ឯក	អឿ	ផេង	អគ្គលេខ ២៦៨៣៥
២៧-	អនុសេនីយ៍ឯក	ជុន	សុទិវា	អគ្គលេខ ២៦៨៦២
២៨-	អនុសេនីយ៍ឯក	ម៉ៅ	ភិនភាវម្យ	អគ្គលេខ ២៨៨៥២
២៩-	អនុសេនីយ៍ឯក	ខៀវ	ផន	អគ្គលេខ ៣៦៤៧៨
៣០-	អនុសេនីយ៍ឯក	ខុក	ភាវម្យ	អគ្គលេខ ៤២៨៦៣
៣១-	អនុសេនីយ៍ឯក	យឹម	សុផាត	អគ្គលេខ ៤៥៨១៥
៣២-	អនុសេនីយ៍ឯក	លឹម	គីត	អគ្គលេខ ៦៨០៥៧
៣៣-	អនុសេនីយ៍ឯក	សេង	នវ័ក្ស	អគ្គលេខ ៦៨៧០២
៣៤-	អនុសេនីយ៍ទោ	ណុប	ឌីណា	អគ្គលេខ ៤៥៩៧៦
៣៥-	អនុសេនីយ៍ទោ	ទូច	មុន្នី	អគ្គលេខ ៥៥១៣៧
៣៦-	អនុសេនីយ៍ទោ	ភន	វ៉ាន់នី	អគ្គលេខ ៦២៦៥១
៣៧-	អនុសេនីយ៍ទោ	ទេស	រតនៈ	អគ្គលេខ ៦៨៧០៣
៣៨-	អនុសេនីយ៍ទោ	សៀម	ប្រសើរ	អគ្គលេខ ៦៨៧១២
៣៩-	អនុសេនីយ៍ទោ	អេម	សុវ៉ាត្តី	អគ្គលេខ ៦៨៩២១
៤០-	អនុសេនីយ៍ទោ	អែម	វុទ្ធី	អគ្គលេខ ៧១០៨១
៤១-	អនុសេនីយ៍ទោ	ជ័យ	ប្រសិទ្ធខត្តម	អគ្គលេខ ៧៤៤៨៥
៤២-	អនុសេនីយ៍ទោ	យ៉ិន	គឹមហ្សឺ	អគ្គលេខ ៧៤៦៣២
៤៣-	អនុសេនីយ៍ទោ	ស្រិន	សុខមន្នី	អគ្គលេខ ៧៧៥៦៣
៤៤-	អនុសេនីយ៍ទោ	វត្ត	ណារុផ	អគ្គលេខ ៧៤៨៤៦
៤៥-	អនុសេនីយ៍ទោ	ធៀក	ធៀម	អគ្គលេខ ៧៧៥៦២
៤៦-	អនុសេនីយ៍ទោ	យឹម	ប៉ុលឡែន	អគ្គលេខ ៧៧៥៦៤
៤៧-	អនុសេនីយ៍ទោ	យុង	មុនី	អគ្គលេខ ៧៧៥៦៨
៤៨-	អនុសេនីយ៍ទោ	មាស	ជិនិត	អគ្គលេខ ៧៧៥៦៥
៤៩-	អនុសេនីយ៍ទោ	គ្រុយ	វុទ្ធា	អគ្គលេខ ៧៧៥៦០
៥០-	អនុសេនីយ៍ទោ	ថៃ	វិទ្ធីរក្ស	អគ្គលេខ ៧៦២៤៥
៥១-	អនុសេនីយ៍ទោ	កៅ	ដារ៉ាពង្ស	អគ្គលេខ ៧៤៦៩០
៥២-	អនុសេនីយ៍ទោ	លួត	សុភា	អគ្គលេខ ៧៤៦៦៩
៥៣-	អនុសេនីយ៍ទោ	យឹម	វណ្ណៈ	អគ្គលេខ ៧៤៦៨៣



៥៤-	អនុសេនីយ៍ទោ	ម៉ឺង	គីវណ្ណៈ	អគ្គលេខ ៧៧៥៥១
៥៥-	អនុសេនីយ៍ទោ	អៀ	កុម្មៈ	អគ្គលេខ ៧៧៥៥៧
៥៦-	អនុសេនីយ៍ទោ	គាន់	ទេពីកណ្តិកា	អគ្គលេខ ៧៧៥៦១
៥៧-	អនុសេនីយ៍ទោ	យីន	រតនៈ	អគ្គលេខ ៧៧៥០៩
៥៨-	អនុសេនីយ៍ទោ	ស៊ុន	សុខពន្លឺ	អគ្គលេខ ៧៨៨១៤
៥៩-	អនុសេនីយ៍ត្រី	ជ័យ	សុធារស័	អគ្គលេខ ៧៦៦៥១
៦០-	ព្រឹទ្ធបាលឯក	ភន	ផាន់ទី	អគ្គលេខ ៧៦៨៥២
៦១-	ព្រឹទ្ធបាលឯក	ចេត	រដ្ឋា	អគ្គលេខ ៧៦៨៤៧
៦២-	ព្រឹទ្ធបាលឯក	វ៉ន	រតនា	អគ្គលេខ ៧៦៨៦០
៦៣-	ព្រឹទ្ធបាលឯក	សៀម	សាអ៊ឹម	អគ្គលេខ ២២៤៩០៥
៦៤-	លោក	ឡុង	គីស៊ីង	
៦៥-	លោក	គ្រន	ស៊ីដែន	
៦៦-	លោក	ញ៉ែម	វណ្ណយុត្តិ	
៦៧-	លោក	លីវ	តុណា	
៦៨-	លោក	លន់	សុឡុងដា	
៦៩-	លោកស្រី	ជា	សុខនី	
៧០-	លោកស្រី	ម៉ៅ	ធីតា	
៧១-	លោក	ទេព	ភិយ្យាវិទ្ធ	
៧២-	លោក	ងិន	សុវិមាន	
៧៣-	លោក	ទិត	សាខន	
៧៤-	លោក	ស្វី	កិត្យា	
៧៥-	លោក	អ៊ុំ	ធាវិន	
៧៦-	លោក	ផន	ភិរុណ	
៧៧-	ឧត្តមសេនីយ៍ត្រី	យុទ្ធ	សេងហាន	អគ្គលេខ ១២៥២៣
៧៨-	វរសេនីយ៍ឯក	សោម	ប៊ុម	អគ្គលេខ ០៣៥៥៧
៧៩-	លោកស្រី	ផាន់	សុតា	
៨០-	លោក	ទាវ	ស៊ាងហ៊ាន់	
៨១-	វរសេនីយ៍ទោ	អ៊ុំ	វីរ័ត្ត	អគ្គលេខ ១២១០១
៨២-	វរសេនីយ៍ទោ	លឹម	ឧសភា	អគ្គលេខ ៤៦៦៥៤
៨៣-	វរសេនីយ៍ទោ	កែ	សុធា	អគ្គលេខ ៣៩៥៦២
៨៤-	វរសេនីយ៍ត្រី	ចាន់	សារិទ្ធ	អគ្គលេខ ៤៦០១៩
៨៥-	វរសេនីយ៍ត្រី	ឡាច	ប្រុស	អគ្គលេខ ១៩៦៧៥៤
៨៦-	អនុសេនីយ៍ឯក	ទិត្យ	វណ្ណៈ	អគ្គលេខ ១៦១៥៧២
៨៧-	អនុសេនីយ៍ឯក	ប៉ាល់	សុគង់	អគ្គលេខ ១៩៩០៦៧



៨៨-	អនុសេនីយ៍ឯក	រ៉ន ប៊ុយរ៉ែន	អត្តលេខ ៦៣៥៤៣
៨៩-	អនុសេនីយ៍ឯក	ហ៊ឹម ឈុនឡាយ	អត្តលេខ ៦៦៣៩២
៩០-	អនុសេនីយ៍ទោ	ស៊ុន ណារិន	អត្តលេខ ៣៩៩៣៧
៩១-	អនុសេនីយ៍ទោ	ពៅ ដានិត	អត្តលេខ ៦៨៧៣១
៩២-	អនុសេនីយ៍ទោ	ដួង ប្រុស	អត្តលេខ ១៩៧៧៥៨
៩៣-	អនុសេនីយ៍ត្រី	ចាន់ ដារ៉ា	អត្តលេខ ៧៨៤៩១
៩៤-	អនុសេនីយ៍ត្រី	សុខ គន្ធារិដា	អត្តលេខ ២០០៣៨៨
៩៥-	លោក	ប៉ុង រដ្ឋា	
៩៦-	លោក	វត្ត បណ្ណាល	
៩៧-	លោក	ឡុង សុភា	

ច-គ្រឿងឥស្សរិយយស សេនាឌីយសិទ្ធិ

១-	ឧត្តមសេនីយ៍ទោ	សៀង ណុល	អត្តលេខ ១៥៧៦៧
២-	ឧត្តមសេនីយ៍ទោ	ជ័យ បុប្ផា	អត្តលេខ ៥៣៥៧៧
៣-	ឧត្តមសេនីយ៍ទោ	ថេម ណាប្បូធិ	អត្តលេខ ០០៨៧១១
៤-	ឧត្តមសេនីយ៍ទោ	កាន់ ចន្ទា	អត្តលេខ ០១៧១៨៦
៥-	ឧត្តមសេនីយ៍ទោ	កៅ ជីឡេង	អត្តលេខ ២៣១៦៨៦
៦-	ឧត្តមសេនីយ៍ទោ	ប៊ុន រ៉ា	អត្តលេខ ៣២៣២៣
៧-	ឧត្តមសេនីយ៍ទោ	លួ រ៉ាបូ	អត្តលេខ ៥៦០២៦
៨-	ឧត្តមសេនីយ៍ត្រី	ស៊ិន សារី	អត្តលេខ ១៣២៨៤
៩-	ឧត្តមសេនីយ៍ត្រី	រ៉ាន់ សង្វាត	អត្តលេខ ៥៤៨៤២
១០-	ឧត្តមសេនីយ៍ត្រី	ព្រ៉ុំ សន្ធរ	អត្តលេខ ៦៨២៣៦
១១-	ឧត្តមសេនីយ៍ត្រី	គ្រិន សុខចាន់	អត្តលេខ ០៣៧១០៨
១២-	ឧត្តមសេនីយ៍ត្រី	ឈូក មាលា	អត្តលេខ ០២៣៨២៧
១៣-	ឧត្តមសេនីយ៍ត្រី	រស់ ប៊ុនណាន	អត្តលេខ ០៣០១០
១៤-	អរសេនីយ៍ឯក	ម៉ុ ចាន់កុម្មុត	អត្តលេខ ៣៨១១៣
១៥-	អរសេនីយ៍ឯក	នូ ហ៊ុរ	អត្តលេខ ០៣០៨៦

៣៧.១៧០១.២១០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ព្រាសព្រះរាជទាន

ឱ្យ

គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ បរិយាយវិទ្យា

ចំពោះ

ឯកឧត្តម Horinouchi Hidehisa

៣៣. ១៧០១. ១៤១

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ខ្មែរសាមគ្គីភ័យស្រឡាញ់
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការនិងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- ហត្ថកា ១ : តែងតាំងឯកឧត្តម **ជា គុត្តា** ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ ។
- ហត្ថកា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

៣៣. ១៥០១. ១៤៤

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិភោគលាបប័ណ្ណិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការ គ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១.- តែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម ម៉ុក ច័ន្ទដារ៉ា ជាជំនួយការឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានឋានៈស្មើ អគ្គនាយក។

មាត្រា ២.- សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ ។

ពល. ១៧០១. ១៤៣

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១: តម្រូវឱ្យឧត្តមសេនីយ៍ ជាតិចូបច្បាមណៈដល់សព នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងវរសេនីយ៍ នៃកងយោធពល- ខេមរភូមិន្ទ:

- ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក**
- ១-ឧត្តមសេនីយ៍ទោ ទើង ថាវី អត្តលេខ ០០៣២៤៥
- ២-ឧត្តមសេនីយ៍ទោ សុខ ហុន អត្តលេខ ០០១៤៤២
- ខ-ឋានន្តរស័ក្តិឧត្តមនាវីឯក**
- ឧត្តមនាវីទោ ឈឹម សារឿន អត្តលេខ ០១៥០៨៤
- គ-ឋានន្តរស័ក្តិឧត្តមសេនីយ៍នោ**
- ១-ឧត្តមសេនីយ៍ត្រី ព្យួន សំរឿន អត្តលេខ ០០២៦៤៦
- ២-ឧត្តមសេនីយ៍ត្រី ម៉ឺន ភាព អត្តលេខ ០១១៧០៥
- ៣-ឧត្តមសេនីយ៍ត្រី ឃុន សាម៉ង់ អត្តលេខ ០១២៣៥៩
- ៤-ឧត្តមសេនីយ៍ត្រី ញឹម ស្រេង អត្តលេខ ០១៤៦១០
- ៥-ឧត្តមសេនីយ៍ត្រី ហាន សាវ៉ន អត្តលេខ ០០០១៧០
- ៦-ឧត្តមសេនីយ៍ត្រី ស៊ឹម គឹមសុខ អត្តលេខ ០០៩១៨១
- ឃ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី**
- វរសេនីយ៍ឯក សុខ គឹមសុខ អត្តលេខ ០២៤៩៦៤



២-វរសេនីយ៍ឯក	អោ	អោ	អត្តលេខ ០១៣៩៦៨
៣-វរសេនីយ៍ឯក	នុត	អេច	អត្តលេខ ០០៨៧១៨
៤-វរសេនីយ៍ឯក	ហ៊ុន	ឌុន	អត្តលេខ ០០១៥០៨
៥-វរសេនីយ៍ឯក	ត្រៃ	ណារត្រី	អត្តលេខ ០០១៨៩៩
៦-វរសេនីយ៍ឯក	សោម	ឡង់ឌី	អត្តលេខ ០០២២៩៨
៧-វរសេនីយ៍ឯក	ម៉ី	ស៊ីថា	អត្តលេខ ១១៣១០០
៨-វរសេនីយ៍ឯក	ឆ្លើម	សារឿន	អត្តលេខ ០១៤៦៩៧

ហត្ថលេខា: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

Handwritten signature

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩

Handwritten signature

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ខុបសោយកររដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋាននរស័ក្តិឧត្តមអគ្គនាយកពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ៖

- ១- លោក **យន់ ម៉ានី** អត្តលេខ ០១៧០ ពីឧត្តមអគ្គនាយក ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២
- ២- លោក **តាម វៃ** អត្តលេខ ០១១១ ពីឧត្តមអគ្គនាយក ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២
- ៣- លោក **ឌី ឡឿន** អត្តលេខ ០១៥៤ ពីឧត្តមអគ្គនាយក ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២
- ៤- លោក **លឹម ចាសនា** អត្តលេខ ២៦៨៧ ពីឧត្តមអគ្គនាយក ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

រាជ. ១៧០១. ៤៤៤

Handwritten signature

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកខ្លឹមសារគណៈរដ្ឋមន្ត្រី
Handwritten signature
កិត្តិនីតិកោសល្យណ៍ ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការកែតំណែងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃព្រហស្បតិ៍ ១៣ ខែបឋមសាស ឆ្នាំ២០១៨ ស្តីពីសក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្ទេរក្របខ័ណ្ឌមន្ត្រីរាជការ ០២រូប ៖
- ១- លោក តិច សុខា ពីឋានន្តរសក្តិវៈមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកជា ឧត្តមសេនីយ៍ត្រី អគ្គលេខ ៨៤៥៥៥ នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ
 - ២- លោក ឃឹក ច័ន្ទរុក្ខា ពីឋានន្តរសក្តិវៈមន្ត្រីថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកជា ឧត្តមសេនីយ៍ត្រី អគ្គលេខ ៨៤៥៦៦ នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខានេះ ។

ស.ស. ១៧០១. ១៤៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ខុណ្ឌយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកវិស្វកម្មនិងស្ថិតិ
កិត្តិវិភាគសរសេរណ៍ ប៊ិន ឈិន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៩ សនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការកំណត់និងបែងចែកតំបន់គ្រប់គ្រងដែលជម្រកសត្វព្រៃស្រែពក

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ

- បានឃើញអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ៨៥អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើត ដែនជម្រកសត្វព្រៃស្រែពក
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សម្រេច

មាត្រា ១ .-

ត្រូវបានកំណត់និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកដែលមានផ្ទៃដីសរុបទំហំ ៣៧២ ៩៧១(បីសែនប្រាំពីរម៉ឺនពីរពាន់ប្រាំបួនរយចិតសិបមួយ)ហិកតាដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងមាននិយាមកា(Datum: WGS1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

មាត្រា ២ .-

- អនុក្រឹត្យនេះមានគោលបំណងដើម្បី៖
- ធានាប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការគ្រប់គ្រងក្នុងដែនជម្រកសត្វព្រៃស្រែពក
 - លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់
 - ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ទីជម្រាលទន្លេស្រែពក និងប្រព័ន្ធធនធាន ទឹកពាក់ព័ន្ធ។

មាត្រា ៣ .-

ត្រូវបានបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីជា៤ (បួន)តំបន់រួមមាន តំបន់ស្នួល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់ បម្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។

១-តំបន់ស្នួល មានចំនួន២(ពីរ)ទីតាំង មានផ្ទៃដីសរុប១៨៧ ៦៣១(មួយសែនប្រាំបីម៉ឺនប្រាំពីរពាន់ ប្រាំមួយរយសាមសិបមួយ)ហិកតារួមមាន តំបន់ស្នួលទី១មានភូមិសាស្ត្រស្ថិតនៅឃុំអប្សនលើឃុំណងឃីឡឺក ឃុំស្រែហ៊ុយ ឃុំស្រែសង្គមនៃស្រុកកោះព្រែក និងនៅភូមិសាស្ត្រឃុំក្រង់តេះ ឃុំពូជ្រៃនៃស្រុកពេជ្រាជា តំបន់ស្នួលទី២មានភូមិសាស្ត្រស្ថិតនៅឃុំសុខសាន្តនិងឃុំពូជ្រៃ និងគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់ កណ្តាលស្រោង ព្រៃល្បោះដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។

២-តំបន់អភិរក្ស មានចំនួន៤(បួន)ទីតាំង មានផ្ទៃដីសរុប៧៥ ៦៣១(ប្រាំពីរម៉ឺនប្រាំពាន់ប្រាំមួយ រយសាមសិបមួយ)ហិកតារួមមាន តំបន់អភិរក្សទី១មានភូមិសាស្ត្រស្ថិតនៅឃុំណាងឃីឡឹកនិងឃុំស្រែហ៊ុយ តំបន់អភិរក្សទី២មានភូមិសាស្ត្រស្ថិតនៅឃុំស្រែសង្កម ឃុំអរហួនលើ និងឃុំសុខសាន្ត តំបន់អភិរក្សទី៣ មានភូមិសាស្ត្រស្ថិតនៅឃុំពូជ្រៃ តំបន់អភិរក្សទី៤មានភូមិសាស្ត្រស្ថិតនៅឃុំក្រង់តេះ។ តំបន់អភិរក្សភាគច្រើន ស្ថិតនៅជុំវិញតំបន់ស្នួល និងមួយផ្នែកស្ថិតនៅជាប់ដែនជម្រកសត្វព្រៃភ្នំព្រេចដែលមាននិយាមកាក្នុង ឧបសម្ព័ន្ធ២។


៣-តំបន់ប្រើប្រាស់ដោយចីរភាព មានចំនួន៤(ប្រាំបី)ទីតាំង មានផ្ទៃដីសរុប៦៥ ៧១៧(ប្រាំមួយម៉ឺន ប្រាំពាន់ប្រាំពីររយដប់ប្រាំពីរ)ហិកតារួមមាន តំបន់ប្រើប្រាស់ដោយចីរភាពទី១និងទី២មានភូមិសាស្ត្រ ស្ថិត នៅឃុំអរហួនលើនិងឃុំណាងឃីឡឹក តំបន់ប្រើប្រាស់ដោយចីរភាពទី៣មានភូមិសាស្ត្រស្ថិតនៅឃុំស្រែហ៊ុយ ឃុំស្រែសង្កម និងឃុំសុខសាន្ត តំបន់ប្រើប្រាស់ដោយចីរភាពទី៤ ទី៥ និងទី៦មានភូមិសាស្ត្រស្ថិតនៅ ឃុំពូជ្រៃ និងតំបន់ប្រើប្រាស់ដោយចីរភាពទី៧និងទី៨ មានភូមិសាស្ត្រស្ថិតនៅឃុំក្រង់តេះដែលមាននិយាមកា ក្នុងឧបសម្ព័ន្ធ២។

៤-តំបន់សហគមន៍ មានចំនួន៧(ប្រាំពីរ)ទីតាំង មានផ្ទៃដីសរុប៤៣ ៩៩២(បួនម៉ឺនបីពាន់ប្រាំបួនរយ កៅសិបពីរ)ហិកតារួមមាន តំបន់សហគមន៍ទី១មានភូមិសាស្ត្រស្ថិតនៅឃុំអរហួនលើនិងឃុំណាងឃីឡឹក តំបន់សហគមន៍ទី២មានភូមិសាស្ត្រស្ថិតនៅឃុំណាងឃីឡឹក តំបន់សហគមន៍ទី៣មានភូមិសាស្ត្រស្ថិតនៅ ឃុំណាងឃីឡឹក ឃុំរយ៉ ឃុំស្រែហ៊ុយ ឃុំស្រែសង្កម និងឃុំសុខសាន្ត តំបន់សហគមន៍ទី៤មានភូមិសាស្ត្រស្ថិត នៅឃុំស្រែសង្កម តំបន់សហគមន៍ទី៥មានភូមិសាស្ត្រស្ថិតនៅឃុំពូជ្រៃ តំបន់សហគមន៍ទី៦មានភូមិសាស្ត្រ ស្ថិតនៅឃុំពូជ្រៃនិងឃុំក្រង់តេះ តំបន់សហគមន៍ទី៧មានភូមិសាស្ត្រស្ថិតនៅឃុំក្រង់តេះ ដែលមាន និយាមកាក្នុងឧបសម្ព័ន្ធ២។

មាត្រា៤ .-

តំបន់គ្រប់គ្រងនីមួយៗក្នុងដែនជម្រកសត្វព្រៃស្រែពកនេះអាចត្រូវបានធ្វើការកែប្រែក្នុងករណីចាំបាច់ ដោយយោងតាមការសិក្សាស្រាវជ្រាវលើធនធានធម្មជាតិនិងតាមតម្រូវការអភិវឌ្ឍន៍សង្គមស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល។

មាត្រា៥ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍ 

មាត្រា ៦ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ១២ លោច ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងបរិស្ថាន

ស្រា ធីតា

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៦
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ផែនទីអំណត់និងបែងចែកដីរបស់រដ្ឋនៅក្នុងតំបន់ជម្រកសត្វព្រៃស្រពក ភ្នំតកុងខេត្តបន្ទាយមានជ័យ

ឧបសម្ព័ន្ធនៃអនុក្រឹត្យលេខៈ ២៤ អនក្រ.បក ចុះថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០១៩



កម្រងរូបភាពឆ្នាំ២០១៥

ផ្ទៃដីនៃជម្រកសត្វព្រៃស្រពក ទំហំសរុប ៣៧២.៩៧១ហិកតា

- | | | | |
|--|---------------------|--|--------------------|
| | ឯកភ័ប្រចាំឆ្នាំ | | ធិបតីប្រមូលប្រជាពិ |
| | វាលស្រែ | | ឯកភ័បស្រុក |
| | ឯកភ័បពេលវេលា | | ព្រៃឫស្សី |
| | ចំការលើហ្លួបផ្ទៃ | | ព្រៃកម្ពុជា |
| | វាលស្មៅ | | ព្រៃជ្រៃស្លឹក |
| | ទីក្រុង និងប្រជុំជន | | ព្រៃស្រោង |
| | តំបន់វាលកក់ | | ផ្ទៃទឹក |
| | រ៉ែវិប្បកម្ម | | |
- ទន្លេ ឬ ស្ទឹង
 ព្រំប្រទល់ដែនជម្រកសត្វព្រៃស្រពក
 ព្រំប្រទល់ប្រទេស
 តំបន់ស្នួល (១៨៧.៦៣១ ហិកតា)
 តំបន់អភិរក្ស (៧៥.៦៣១ ហិកតា)
 តំបន់ប្រើប្រាស់ដោយចីរភាព (៦៥.៧១៧ ហិកតា)
 តំបន់សហគមន៍ (៤៣.៩៩២ ហិកតា)

0 10 Kilometers
WGS_1984_UTM_Zone_48N

ឧបសម្ព័ន្ធលំនៃអនុក្រឹត្យលេខ: ២៧ អនក្រ.បក ចុះថ្ងៃទី... ខែ... ឆ្នាំ២០១៩

ក. និយាមកាគោលតំបន់ស្នួល					
ID	X	Y	ID	X	Y
1	739157	1418594	23	740918	1415863
2	740137	1422889	24	733549	1416604
3	737219	1428177	25	729048	1415703
4	736432	1438623	26	727132	1413375
5	735792	1448201	27	721550	1417413
6	740336	1454721	28	722080	1419797
7	743020	1462160	29	720921	1419995
8	756160	1465717	30	720264	1421687
9	761359	1463992	31	721700	1422463
10	764147	1466659	32	722423	1422715
11	768660	1467361	33	722595	1423919
12	775320	1467960	34	725749	1425697
13	780636	1467274	35	727034	1426899
14	775822	1454862	36	729263	1424394
15	770556	1441408	37	731959	1425559
16	771670	1435795	38	733666	1429236
17	771512	1429244	39	734318	1424426
18	773816	1422022	40	732868	1424084
19	768318	1418491	41	732403	1422334
20	763265	1413582	42	733765	1420311
21	754350	1409948	43	732665	1418119
22	744210	1412004			
ខ. និយាមកាគោលតំបន់អភិរក្ស					
ID	X	Y	ID	X	Y
1	731331	1401530	51	737760	1433549
2	729740	1404206	52	738102	1429069
3	729495	1406406	53	739809	1426141
4	727938	1409814	54	739157	1418594
5	727322	1412530	55	740918	1415863
6	728775	1413396	56	739814	1414698
7	730351	1414016	57	739004	1412845
8	731417	1414166	58	738852	1411044
9	733075	1414828	59	736506	1409594
10	732029	1414014	60	738705	1409239
11	731844	1412623	61	737917	1407802
12	732722	1412383	62	743054	1409797
13	733261	1410442	63	746354	1411047
14	729948	1409612	64	749254	1408588
15	731847	1409555	65	754376	1408360
16	731245	1406956	66	771885	1413284
17	731840	1404977	67	770657	1407978
18	732913	1404825	68	761864	1405684
19	733057	1405785	69	760730	1401642
20	734705	1405736	70	763733	1401648



21	735838	1405066	71	765715	1404205
22	734950	1404093	72	772061	1401672
23	734486	1402656	73	765894	1401653
24	735682	1401560	74	778479	1410496
25	738278	1405711	75	777268	1418343
26	736029	1407944	76	773639	1421753
27	733905	1411019	77	766411	1416041
28	734683	1411859	78	762773	1413197
29	735742	1416480	79	751780	1410090
33	735277	1417404	80	744286	1411996
36	734127	1418413	81	735794	1448187
37	733599	1416612	82	734185	1447113
30	732610	1418441	83	730961	1448406
38	733667	1420688	84	732061	1450524
32	732417	1422371	85	726089	1453264
34	732868	1424084	86	728028	1457823
31	734316	1424428	87	737169	1461811
35	733128	1426462	88	737764	1465068
39	733666	1429236	89	744284	1467630
40	733434	1431446	90	745369	1464780
41	732160	1433158	91	754664	1466582
42	731244	1433135	92	756541	1468966
43	732344	1433634	93	766992	1475462
44	733380	1433512	94	782615	1472406
45	733181	1434929	95	780636	1467274
46	734749	1434918	96	764147	1466659
47	734658	1436572	97	755906	1464251
48	735209	1437977	98	749968	1463024
49	736432	1438623	99	746862	1460927
50	736925	1434081	100	742528	1461312

គ.និយាមការគោលតំបន់ប្រើប្រាស់ដោយបីភាព

ID	X	Y	ID	X	Y
1	725095	1473581	58	728775	1413396
2	730167	1473011	59	727366	1412453
3	733033	1469169	60	727360	1414067
4	737162	1468653	61	728691	1414890
5	741693	1471291	62	729048	1415703
6	748418	1471233	63	733376	1411098
7	749532	1469535	64	735060	1409177
8	750694	1472963	65	736622	1407019
9	756541	1468966	66	738380	1405345
10	745369	1464780	67	737329	1404963
11	744284	1467630	68	737226	1405555
12	740978	1465245	69	735838	1405066
13	737764	1465068	70	734160	1405621
14	737169	1461811	71	733057	1405785
15	733862	1460240	72	732913	1404825
16	728028	1457823	73	731851	1404971
17	728521	1454460	74	731202	1406728



18	726913	1458566	75	731735	1408014
19	724389	1458552	76	731993	1409095
20	727601	1460217	77	731551	1409518
21	726786	1463286	78	730731	1408975
22	727296	1466257	79	730068	1408968
23	726775	1468652	80	730051	1410090
24	728554	1469223	81	731176	1410111
25	726013	1471500	82	732742	1410090
26	718511	1432746	83	740918	1415863
27	720703	1427475	84	744285	1411983
28	721700	1422463	85	743520	1411029
29	727034	1426899	86	742814	1410339
30	729263	1424394	87	742923	1409193
31	733549	1428068	88	742228	1408683
32	733287	1431691	89	739678	1408636
33	731244	1433135	90	739585	1409517
34	734749	1434918	91	738751	1410954
35	736432	1438623	92	739004	1412845
36	736592	1444025	93	739634	1414971
37	735651	1448294	94	740494	1416212
38	734183	1447109	95	749034	1408507
39	730961	1448406	96	749429	1406339
40	729211	1446081	97	751331	1403716
41	727685	1448798	98	751731	1401024
42	726447	1446067	99	754067	1401024
43	725251	1444184	10	751953	1403073
44	726500	1442596	101	753435	1405972
45	724430	1442615	102	755311	1405639
46	723025	1439826	103	756210	1403380
47	723989	1437272	104	757046	1402888
48	725974	1437975	105	756721	1401024
49	727607	1434767	106	760595	1401037
50	726070	1432833	107	762626	1403821
51	723685	1434357	108	761864	1405684
52	722423	1432235	109	763507	1406020
53	733668	1416623	110	770657	1407978
54	733470	1414900	111	771325	1410216
55	731599	1414151	112	771883	1413269
56	730498	1414228	123	763298	1410869
57	729857	1413680	114	754376	1408360

៧. និយាមកាគោលតំបន់សហគមន៍

ID	X	Y	ID	X	Y
1	720200	1421652	47	749532	1469535
2	717574	1424297	48	748418	1471233
3	715579	1428862	49	741693	1471291
4	715572	1433951	50	737162	1468653
5	718351	1439809	51	733033	1469169
6	721759	1445848	52	730167	1473011
7	722311	1451904	53	731100	1474510



8	722213	1455669	54	733488	1473981
9	724373	1459620	55	734639	1472031
10	727886	1457762	56	739475	1473459
11	728604	1453911	57	742069	1477770
12	726088	1453264	58	745553	1478121
13	732061	1450524	59	748131	1472645
14	729211	1446081	60	750694	1472963
15	726849	1448068	61	731844	1412623
16	726458	1442511	62	732400	1414570
17	723989	1437272	63	733470	1414900
18	727607	1434767	64	734127	1418413
19	726070	1432833	65	735281	1417401
20	723685	1434357	66	735742	1416480
21	722423	1432235	67	734634	1411660
22	718511	1432746	68	732708	1410910
23	720703	1427475	69	735682	1401560
24	721700	1422463	70	734950	1404093
25	727455	1437573	71	738380	1405345
26	728154	1439161	72	736863	1409265
27	729106	1438632	73	738751	1410954
28	730080	1438483	74	739678	1408636
29	730165	1437637	75	742228	1408683
30	729136	1437287	76	744592	1410908
31	726119	1459974	77	748076	1410436
32	725787	1463378	78	749475	1408945
33	726124	1466185	79	750149	1406103
34	726064	1468473	80	751331	1403716
35	724662	1470690	81	751595	1401622
36	724225	1472204	82	751953	1403073
37	725194	1472698	83	753435	1405972
38	726013	1471500	84	755980	1404579
39	726288	1469761	85	757046	1402888
40	727832	1470275	86	756763	1401633
41	728559	1469248	87	753439	1401626
42	726775	1468652	88	763733	1401648
43	727296	1466257	89	764466	1403840
44	726786	1463286	90	765715	1404205
45	727876	1461657	91	766610	1402574
46	727601	1460217	92	765894	1401653





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣០.អនក្រ.បក



អនុក្រឹត្យ
ស្តីពី

ការទទួលស្គាល់ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣២ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអប់រំ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ០១ អនក្រ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩២ ស្តីពីការបង្កើតនិងការគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សានិងសិក្សាឯកទេស
- បានឃើញអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខខណ្ឌវិនិច្ឆ័យនៃការបង្កើតសាកលវិទ្យាល័យ
- បានឃើញអនុក្រឹត្យលេខ១៥៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្តីពីក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនមួយ ដែលមានឈ្មោះថា "វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា" សរសេរជាអក្សរកាត់ថា " វ.វ.ប.ក." និងជាភាសាអង់គ្លេសថា "Institute of Science and Technology of Cambodia" សរសេរជាអក្សរកាត់ថា " I.S.T.C."។

មាត្រា ២.-

វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា មានទីតាំងស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

មាត្រា ៣.-

វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា ធ្វើការបណ្តុះបណ្តាលដោយអនុលោមតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិលើកម្រិតដូចខាងក្រោម៖

- កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ សិក្សារយៈពេលក្រោម ១ឆ្នាំ ទៅតាមជំនាញ និងវិជ្ជាជីវៈ
- កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ និង៣ សិក្សារយៈពេល ១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ ដែលមានយ៉ាងតិច ៣០ក្រេឌីត (សម្រាប់មួយកម្រិត)
- កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស សិក្សារយៈពេលយ៉ាងតិច ២ឆ្នាំ ដែលមានយ៉ាងតិច ៦០ក្រេឌីត
- កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស សញ្ញាបត្រវិស្វកម្ម សិក្សារយៈពេលយ៉ាងតិច ៤ឆ្នាំ ដែលមានយ៉ាងតិច ១២០ក្រេឌីត។

មាត្រា ៤.-

វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា ធ្វើការបណ្តុះបណ្តាលលើមុខជំនាញដូចខាងក្រោម៖

- | | |
|------------------------------|--------------------------------|
| - វិស្វកម្មសំណង់ស៊ីវិល | - វិស្វកម្មអគ្គិសនី |
| - វិស្វកម្មអេឡិចត្រូនិច | - ឧស្សាហកម្ម និងមេកានិច |
| - វិស្វកម្មយន្តសាស្ត្ររថយន្ត | - ព័ត៌មានវិទ្យា |
| - ស្ថាបត្យកម្ម | - រដ្ឋបាលសាធារណៈ |
| - ទំនាក់ទំនងអន្តរជាតិ | - គណនេយ្យ និងហិរញ្ញវត្ថុ |
| - វិស្វកម្មកសិកម្ម | - គ្រប់គ្រង |
| - កសិឧស្សាហកម្ម | - ភាសាបរទេស |
| - ធនាគារ និងហិរញ្ញវត្ថុ | - ទេសចរណ៍ និងបដិសណ្ឋារកិច្ច |
| - ទីផ្សារ | - សេដ្ឋកិច្ច |
| - សហគ្រិនភាព | - អចលនទ្រព្យ |
| - ក្សេត្រសាស្ត្រ | - ជួសជុលរថយន្ត |
| - ជួសជុលម៉ូតូ | - ជួសជុលម៉ាស៊ីនម៉ាស៊ីត និងសាំង |
| - តបណ្តាញអគ្គិសនី | - ការងារកំបោរ |
| - ផ្សារ គោន និងបាញ់ថ្នាំ | - សេវាកម្មកុំព្យូទ័រ |
| - ជួសជុលទូរស័ព្ទ | - ជួសជុលអេឡិចត្រូនិច |
| - សេវាកម្មបរិក្ខារត្រជាក់ | |

ក្នុងករណីចាំបាច់ដែលវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា ត្រូវប្តូរទីតាំង វិទ្យាស្ថានត្រូវជូនដំណឹងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបាន ២ខែ មុននឹងធ្វើការផ្លាស់ប្តូរ។ ចំពោះការបង្កើតសាខា ដំឡើងកម្រិត ឬបន្ថែមជំនាញផ្សេងៗ វិទ្យាស្ថានត្រូវសុំការអនុញ្ញាតពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុលោមតាមសេវាសាធារណៈដែលបានកំណត់ដោយក្រសួងសាមី។

មាត្រា ៥.-

វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា មានក្រុមប្រឹក្សាភិបាលមួយ ដើម្បីត្រួតពិនិត្យ និងសម្រេចលើគោលនយោបាយ ផែនការអភិវឌ្ឍកម្មវិធីសិក្សា និងការងារបច្ចេកទេសពាក់ព័ន្ធដទៃទៀត។ គួរនាទី ភារកិច្ច និង

រចនាសម្ព័ន្ធចាត់តាំងជាក់ស្តែង នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា ត្រូវកំណត់ដោយក្រុមប្រឹក្សាភិបាល និងមានការឯកភាពពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

មាត្រា៦._

វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា មានភារកិច្ចដូចខាងក្រោម៖

- ទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងការគ្រប់គ្រងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា និងធានាឱ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
- ទទួលខុសត្រូវក្នុងការជ្រើសរើសសិស្ស និងស្រីសិស្ស ឱ្យចូលរៀន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- គោរព និងអនុវត្តតាមការណែនាំ និងបទដ្ឋានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានកំណត់អំពីសកម្មភាពនៃការធានាគុណភាពក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- ធ្វើរបាយការណ៍ជូននាយកដ្ឋានពាក់ព័ន្ធនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានទៀងទាត់តាមការកំណត់។

មាត្រា៧._

សិក្ខាកាម សិស្ស និងស្រីសិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រតាមកម្រិតនិងឯកទេសដែលបានសិក្សា។ វិញ្ញាបនបត្រ ឬសញ្ញាបត្រនេះត្រូវផ្តល់ឱ្យដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា ដែលមានការទទួលស្គាល់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងករណីវិទ្យាស្ថាននេះបានបំពេញ និងអនុវត្តតាមគោលការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

មាត្រា៨._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៩._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងនាយកវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសុក្រ ១២ កក្កដា ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រឹត្យសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រដ្ឋបាលខេត្តព្រះវិហារ
- ដូចមាត្រា៩
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៣១ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការរំលាយសហគ្រាសសាធារណៈ
គ្នាភ័ងារកម្ពុជានាវាចរ ហៅថា “កាំសាម”

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ៤១ អនក្រ.បក ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តព្រះរាជក្រមលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

មាត្រា ១.-

ត្រូវបានបញ្ចប់បេសកកម្ម និងវិសាយសហគ្រាសសាធារណៈដែលមានលក្ខណៈជាក្រុមហ៊ុនរដ្ឋឈ្មោះ **ភ្នាក់ងារកម្ពុជាធានាចរ** ហៅថា **កំសាប** ដែលបានបង្កើតឡើងតាមអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការបង្កើតសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជាធានាចរ “កំសាប” ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះតទៅ។

មាត្រា ២.-

ត្រូវបានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្របសម្រួលផ្ទេរក្របខ័ណ្ឌនិយោជក និងនិយោជិតរបស់ **កំសាប** តាមលទ្ធភាព និងតម្រូវការជាក់ស្តែង ចូលទៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ឬកំពង់ផែស្វយ័តភ្នំពេញ ឬកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

មាត្រា ៣.-

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឋានៈជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាអាណាព្យាបាលហិរញ្ញវត្ថុ ត្រូវសម្របសម្រួលជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឋានៈជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងជាអាណាព្យាបាលបច្ចេកទេស ផ្ទេរទ្រព្យសម្បត្តិរបស់ **កំសាប** រួមមានអចលនវត្ថុ, ចលនវត្ថុ, រតនវត្ថុ និងកាតព្វកិច្ចហិរញ្ញវត្ថុដទៃទៀតរួមទាំងបំណុលត្រូវទារ និងបំណុលត្រូវសង តាមនីតិវិធីជាធរមាន។

មាត្រា ៤.-

- ត្រូវបាននិរាករណ៍នូវលិខិតបទដ្ឋានគតិយុត្តដូចខាងក្រោម៖
- អនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការបង្កើតសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជាធានាចរ “កំសាប”
 - អនុក្រឹត្យលេខ ៣០៦ អនក្រ.តត ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្តីពីការតែងតាំងក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជាធានាចរ “កំសាប”
 - លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៥
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

នាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

អ៊ុន ចាន់ថុល



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧ អនក្រ. ចត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតាំងសំបុត្រប្រតិបត្តិការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥២ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .- តាំងសំបុត្រប្រតិបត្តិការដល់មន្ត្រីរាជការចំនួន ២៤ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យម នៃ ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដូចមានរាយនាមខាងក្រោម ៖

- | | | |
|---------------------|-----------------------|-------------|
| ១- លោក ផែន ដារ៉ូ | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |
| ២- លោក អ៊ឹង ជ័យវិទូ | មន្ត្រីបច្ចេកទេសមធ្យម | ថ្នាក់លេខ ៤ |

៣- លោក ហោម ខៀវម៉េង	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៤- លោក ជា ពេជ	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៥- លោក លីម សុផល្លា:	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៦- លោកស្រី សុភក្រ សុនិកា	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៧- លោកស្រី អុំ លីណា	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៨- លោក ចន ប៊ុនរដ្ឋ្រី	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
៩- លោកស្រី ស៊ុន រតនា	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
១០- លោក ប្រាក់ ដែន	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
១១- លោក វិទូ កក្កដា	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
១២- លោក សុខ ចាន់ហេង	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
១៣- លោក យឿន តៃហុង	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
១៤- លោក អេង ច័ន្ទវិចិត្រ	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
១៥- លោក ឌី សុភក្រ	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
១៦- លោក វិភូ សក្កា	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
១៧- លោកស្រី អ៊ុត ស្រីឯម	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
១៨- លោកស្រី ហ៊ិន លក្ខណា	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
១៩- លោក ងន ចំរើន	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
២០- លោក ឈយ វិធីយ	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
២១- លោក សុត សុខយឿង	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
២២- លោក ផល់ ប៊ុនសាក់	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
២៣- លោក ឃីន វាយ	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤
២៤- លោកស្រី ពុត ធារី	មន្ត្រីបច្ចេកទេសមធ្យម	ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១៩ ខែ ១២ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ២០១៩ ឆ្នាំ ២០១៩

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៧៤ អនក្រ. បក



**អនុក្រឹត្យ
ស្តីពី**

ការធ្វើនិយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រុមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- និយ័តកម្មប្តូរប្រភេទក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ជាករណីពិសេស ដល់មន្ត្រីរាជការចំនួន ០៦ នៅក្រសួង ស្ថាប័នចំនួន ០២ ដូចមានរាយនាមខាងក្រោម ៖

ក/- ក្រសួងអភិវឌ្ឍន៍ជនបទ

- ១- លោក **យ៉ាំ ម៉េងហួត** ពីអនុមន្ត្រី ថ្នាក់លេខ ៤ មកជាវរមន្ត្រី ថ្នាក់លេខ ៣
- ២- លោកស្រី **នូ ណារ៉ា** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ១ មកជានាយក្រុមការ ថ្នាក់លេខ ៦
- ៣- លោក **លី គុន** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ៤
- ៤- លោក **គៀង ឡើង** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤

ខ/- រដ្ឋលេខាធិការដ្ឋាននគរបាលជាតិ

- ១- លោក **ធីន ថន** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤
- ២- លោក **សោម ឡើង** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ៩ ខែ មេសា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ព.ស.២៥៦២ ✓
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃ ព្រហស្បតិ៍ ៩ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៧ ល.ស/ក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយសុវត្ថិភាព
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច

មាត្រា ១. បំពាក់មេដាយសុវត្ថិភាពថ្នាក់ធិបតី ជូនមន្ត្រីរាជការ ចំនួន២រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

- ១-លោក សៅ វ៉ា ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
- ២-លោកស្រី ហ៊ឹម សុខុម ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ១៦ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រសួងក្រៅសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៦ នស/រក.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាត៌្ន
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.- បំពាក់មេដាយមុនីសារាត៌្នថ្នាក់សេនា ប្រគេន និងជូនសប្បុរសជន ចំនួន៩រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានា នៅវត្តឥន្ទមុនី ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងកន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

១-ព្រះតេជគុណ	អ៊ូ	បូរី	គង់នៅវត្តសន្សំកុសល
២-ឧបាសក	ម៉ី	សារឿន	នៅខេត្តព្រៃវែង ថវិកាចំនួន ៣៧ ៤៩៨ ដុល្លារអាមេរិក
៣-ឧបាសិកា	ម៉េង	សុខុន	នៅរាជធានីភ្នំពេញ ថវិកាចំនួន ៣៥ ៨០៧ ដុល្លារអាមេរិក
៤-លោក	ស៊ី	សារន	នៅខេត្តព្រៃវែង ថវិកាចំនួន ៣៥ ១៦៩ ដុល្លារអាមេរិក
៥-លោក	ប៊ុន	សែម	នៅខេត្តព្រៃវែង ថវិកាចំនួន ៣៤ ៤៥៦ ដុល្លារអាមេរិក
៦-លោក	ធន់	សារឿន	នៅខេត្តព្រៃវែង ថវិកាចំនួន ៣៤ ០៨៩ ដុល្លារអាមេរិក
៧-លោក	ប៊ុន	សុង	នៅខេត្តព្រៃវែង ថវិកាចំនួន ៣៣ ៧១៩ ដុល្លារអាមេរិក
៨-លោក	ឡុន	ឡា	ប្រធានការិយាល័យធម្មការ និងសាសនាស្រុកស្វាយអន្ទរ ថវិកា ចំនួន ៣២ ៨៩៩ ដុល្លារអាមេរិក

៩-លោកអនុសេនីយ៍ឯក ម៉ុំ ឡាន អគ្គលេខ ១៨៤៦៣ ថវិកាចំនួន ៣៤ ៤៥៦ ដុល្លារអាមេរិក
មាត្រា២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ
នេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ១៤ ខែ មេសា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៧ នស.រកត-តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.- បំពាក់មេដាយស្ថាបនាជាតិ ជូនសប្បុរសជន ចំនួន១៩រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានា នៅវត្តឥន្ទមុនី ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កន្លងមក ដូចមានរាយនាមខាងក្រោម៖

១-ឧបាសក	ហេង យ៉ាត	នៅខេត្តព្រៃវែង ថវិកា ចំនួន ១៩ ៩៨១ ដុល្លារអាមេរិក
២-ឧបាសក	ម៉ាំង ហាន	នៅខេត្តព្រៃវែង ថវិកា ចំនួន ១៨ ៤៧៨ ដុល្លារអាមេរិក
៣-ឧបាសក	សេង គឹម	នៅខេត្តព្រៃវែង ថវិកា ចំនួន ១៦ ៣៨៨ ដុល្លារអាមេរិក
៤-ឧបាសក	សួស គង់	នៅខេត្តព្រៃវែង ថវិកា ចំនួន ១៦ ១១១ ដុល្លារអាមេរិក
៥-ឧបាសក	ពៅ វ៉ែង	នៅខេត្តព្រៃវែង ថវិកា ចំនួន ១៥ ៤៨០ ដុល្លារអាមេរិក
៦-ឧបាសក	មីម មឿន	នៅខេត្តព្រៃវែង ថវិកា ចំនួន ១៤ ៧៧៧ ដុល្លារអាមេរិក
៧-ឧបាសក	ពុត យុត	នៅខេត្តព្រៃវែង ថវិកា ចំនួន ១៤ ២៥៤ ដុល្លារអាមេរិក
៨-ឧបាសក	ភុំ ភូង	នៅខេត្តព្រៃវែង ថវិកា ចំនួន ១៣ ៧៦៧ ដុល្លារអាមេរិក
៩-ឧបាសក	ជា ចេន	នៅខេត្តព្រៃវែង ថវិកា ចំនួន ១៣ ០០៩ ដុល្លារអាមេរិក
១០-វរសេនីយ៍ឯក	ហង្ស ទូច	អគ្គលេខ ០២០៥៣១ ថវិកា ចំនួន ១២ ៨៧៩ ដុល្លារអាមេរិក
១១-លោក	ថុន ឆុន	នៅខេត្តព្រៃវែង ថវិកា ចំនួន ១២ ៧៧៧ ដុល្លារអាមេរិក
១២-អនុសេនីយ៍ឯក	ញូវ វិសាល	នៅខេត្តព្រៃវែង ថវិកា ចំនួន ១២ ៥៩១ ដុល្លារអាមេរិក

១៣-លោក	យ៉ាន់ យាន	នៅខេត្តព្រៃវែង ថវិកា ចំនួន ១២ ៣៩៨ ដុល្លារអាមេរិក
១៤-លោក	ឆាយ ឆដា	នៅរាជធានីភ្នំពេញ ថវិកា ចំនួន ១២ ២២៩ ដុល្លារអាមេរិក
១៥-លោក	សិន ស៊ីណា	នៅខេត្តកំពង់ធំ ថវិកា ចំនួន ១១ ៦៧៨ ដុល្លារអាមេរិក
១៦-កញ្ញា	សួន សុវណ្ណារី	នៅរាជធានីភ្នំពេញ ថវិកា ចំនួន ១១ ៥៧៣ ដុល្លារអាមេរិក
១៧-កញ្ញា	ហ៊ួត មួយលាង	នៅខេត្តក្រចេះ ថវិកា ចំនួន ១០ ៩៨៧ ដុល្លារអាមេរិក
១៨-ឧបាសិកា	យិន សែម	នៅរាជធានីភ្នំពេញ ថវិកា ចំនួន ១០ ១៦៨ ដុល្លារអាមេរិក
១៩-លោក	ប៊ុន សាមុទ្រ	នៅខេត្តព្រៃវែង ថវិកា ចំនួន ១០ ១៤៧ ដុល្លារអាមេរិក

មាត្រា២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ១៣ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៧ ល.រកត/០៩១៨-០២៥

អនុក្រឹត្យ
ស្តីពីការជូនមេដាយមាសស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់ មេដាយមាសស្ថាបនាជាតិ ជូនសប្បុរសជន ចំនួន ១១ រូបដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាង សមិទ្ធផលនានា នៅវត្តមុនីពោធិញ្ញាណ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដូចមានរាយនាមខាងក្រោម៖

១	អ្នកស្រី	សុខ	ចំរើន	សប្បុរសជននៅរាជធានីភ្នំពេញ
២	ឧបាសិកា	ស្រីន	គិតអេង	សប្បុរសជននៅរាជធានីភ្នំពេញ
៣	លោក	លី	វាសនា	សប្បុរសជននៅរាជធានីភ្នំពេញ
៤	ឧបាសិកា	ម៉ៅ	សាយទៀង	សប្បុរសជននៅរាជធានីភ្នំពេញ
៥	ឧបាសក	អ៊ុំ	ពួន	សប្បុរសជននៅខេត្តកំពង់ធំ
៦	ឧបាសិកា	សុខ	ដី	សប្បុរសជននៅរាជធានីភ្នំពេញ
៧	លោក	ច័ន្ទ	វិទ្ធី	សប្បុរសជននៅខេត្តកំពង់ធំ
៨	ឧបាសិកា	ឆាយ	សម្បត្តិ	សប្បុរសជននៅរាជធានីភ្នំពេញ
៩	លោក	ភឿក	ណាយ	សប្បុរសជននៅរាជធានីភ្នំពេញ

១០ ឧបាសិកា ចាប ថន សប្បុរសជននៅរាជធានីភ្នំពេញ

១១ ឧបាសក យាវ សុខជា(លុក) សប្បុរសជននៅរាជធានីភ្នំពេញ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសមិទ្ធផលត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ១៣ ខែ មេសា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៧ រ.ជ.ក្រ. តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មាសការងារ** ជូនស្ថាបត្យករ និងវិស្វករចំនួន ៦ រូប ដែលមានស្នាដៃល្អក្នុងការចូលរួមសាងសង់ក្រសួងធម្មការ និងសាសនាថ្មី ដូចមានរាយនាមខាងក្រោម៖

១-លោក	ផល្លា	ចាន់វាសនា	ស្ថាបត្យករ
២-លោក	គ្រុយ	សុភាព	វិស្វករ
៣-លោក	ផល	ច័ន្ទកុសល	វិស្វករ
៤-លោក	ឆាយ	សម្បត្តិវត្ត	វិស្វករ
៥-លោក	ស៊ាង	គឹមស្រ៊ុន	វិស្វករ
៦-លោក	អ៊ុក	ឈុនហ៊ុំ	វិស្វករ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១៧ ខែ មិថុនា ឆ្នាំ ច សំរិទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥០... រ.ស.ក្រ. ត.ត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **គឹម រិទ្ធី** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ៩ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤១ អនក្រ.បក ព័ត៌

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **លីម សុខត្ថ** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ១១ ខែ កញ្ញា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៧ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការតែងតាំងចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **អោម ចន្ទា** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ទី ១៧ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧ អនក្រ.បក ត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០២រូប ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដូចមានរាយនាមខាងក្រោម:

- ១- លោក **ឃុំត គីមស៊ាន** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត
- ២- លោក **ស៊ី ណារ៉ាឡាន់** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃ ១១ ធ្នូ ២០១៩ ខែ ១២ ឆ្នាំ ២០១៩ ភ្នំពេញ សិរីទិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ ២០១៩ ឆ្នាំ ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤.....នស/រកត-តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **ធួ គា** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាល ខេត្តប៉ៃលិន សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ១៧ ធ្នូ ២០១៩ រាជធានីភ្នំពេញ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៧...សនក្រ.៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០២រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដែល ដូចមានរាយនាមខាងក្រោម:

- ១- លោក **កៅ សុខនន** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត
- ២- លោក **អ៊ុំឆៀន គុណធុឌ្ឍ** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃ ព្រហស្បតិ៍ ១៤ ខែ មេសា ឆ្នាំ ២០១៩ ភ្នំពេញ សំរឹទ្ធិស័ក ព.ស.២៥៦២
ថ្ងៃនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧ អនក្រ.បក-២៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០២រូប ឱ្យកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដូចមានរាយនាមខាងក្រោម:

- ១- លោកស្រី **ប៉ារ៉ង់ ឃឿន** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល ក្រសួងកិច្ចការនារី ជាអភិបាលរងខេត្ត
- ២- លោក **ស៊ិន សុវណ្ណវិទ្ធិ** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃពុធ ១៧ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសវ្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ...ស.ស. ...ស.ស.ក្រ. ៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

- មាត្រា ១ :** តែងតាំងលោក **ប៊ែន លីណាត** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ១១ ខែ កញ្ញា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១២ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ អនក្រ.បក ប្រ.ជ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០៣រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដែល ដូចមានរាយនាមខាងក្រោម:

- ១- លោក **ជា ថាវរិទ្ធ** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងខេត្ត
- ២- លោក **ដួង ពៅ** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងខេត្ត
- ៣- លោក **យ៉ង់ សុវឌ្ឍនា** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងខេត្ត។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃពុធ ១៧ ខែ មេសា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៧ ល.រកត/០៩១៨/៩២៥ ចុះថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០៣រូប ឱ្យកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី សម្រាប់ អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដូចមានរាយនាមខាងក្រោម:

- ១- លោក **គិត រ័ត្ន** ឃានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងខេត្ត
- ២- លោក **ស្រី ធីតា** ឃានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត
- ៣- លោក **យ៉ែន ផែន** ឃានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត។



មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃ ១៩ ខែ មេសា ឆ្នាំ ២០១៩ ភ្នំពេញ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៧១ អនក្រ.បក ចត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៨ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០៣រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តក្បូងឃ្មុំ សម្រាប់ អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដូចមានរាយនាមខាងក្រោម:

- ១- លោក **គង់ សុភា** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងខេត្ត
- ២- លោកស្រី **ឡេង សុខា** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងខេត្ត
- ៣- លោក **ហាក់ សុខមករា** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងខេត្ត។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃសៅរ៍ ១៩ ខែ មេសា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០១៩

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៧៤ អនក្រ.បក ចត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការតំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **អ៊ុំ ក ថា** ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកែប សម្រាប់អាណត្តិទី២ ក្នុងផែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសរម្មនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៧ អនក្រ.បក.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច

មាត្រា ១. ចំពាក់មេដាយមុនីសារភ័ណ្ណ ថ្នាក់ធំបឋម ជូនសប្បុរសជន និងមន្ត្រីរាជការ ចំនួន៩រូប ដែលបានចូលរួមជួយសាងសង់ និងដំឡើងប្រព័ន្ធទឹកតាមភូមិចំនួន៣០ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-Rev.	FRANKLIN GRAHAM	President and CEO, Samaritan's Purse
២-Mr.	KEN ISAACS	Vice President Programs and Government Relation, Samaritan's Purse
៣-Mr.	PATRICK PAUL SEGER	Country Director, Samaritan's Purse
៤.Mr.	BOB JACOB	Deputy Country Director, Samaritan's Purse
៥.លោក	ឡេង វ៉ានីន	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
៦.លោក	សៀង សេរី	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
៧.លោក	សែម ចន្ទឌី	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
៨.លោក	ឈាង មឿន	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
៩.លោក	រៀន សារួន	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ព.ស.២៥៦២ ✓
ធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែ ២០១៩ ឆ្នាំ ២០១៩



សម្តេចនាយករដ្ឋមន្ត្រី **ហ៊ុន សែន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ...១.៤...៧.៧.៥

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច

ស្តីពី

ការបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេដាច ហ្គ័រដី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៣/នស/៩៤ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រ កម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៦០ អនក្រ.បក ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការបង្កើត និងការ គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស
- បានឃើញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៦ ស្តីពីការកែសម្រួលលើ មាត្រា៤ ចំណុច៤.១ នៃអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស

- បានឃើញអនុក្រឹត្យលេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី
- យោងតាមសំណើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សម្រេច

ប្រការ ១.~ ត្រូវបានបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងគា និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានសមាសភាពដូចខាងក្រោម៖

- | | |
|--------------------------------------------------|--------|
| ១. តំណាងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា | ប្រធាន |
| ២. តំណាងក្រសួងពាណិជ្ជកម្ម | សមាជិក |
| ៣. តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា | សមាជិក |
| ៤. តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សមាជិក |
| ៥. តំណាងសាលាខេត្តព្រះសីហនុ | សមាជិក |

សមាជិករដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ត្រូវអញ្ជើញចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។

ប្រការ ២.~ រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនេះ មានភារកិច្ចសំខាន់ៗ ដូចខាងក្រោម៖

- ត្រួតពិនិត្យតាមមុខជំនាញសមត្ថកិច្ចចំពោះការចេញពី និងចូលមកនូវទំនិញ មធ្យោបាយ និងជនានុជនគ្រប់រូបរបស់តំបន់។ អនុវត្តការត្រួតពិនិត្យបែបបទគយ សម្រាប់ការចេញ-ចូលទំនិញ និងសម្រួលបែបបទរដ្ឋបាលដល់កិច្ចដំណើរការរបស់តំបន់ ជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចជំនាញនានារបស់រាជរដ្ឋាភិបាល។
- ត្រួតពិនិត្យការអនុវត្តការងាររបស់អ្នកអភិវឌ្ឍន៍តំបន់ និងអ្នកវិនិយោគក្នុងតំបន់ លើរាល់សកម្មភាពនៅក្នុងតំបន់ ដោយផ្អែកតាមគោលការណ៍ដែលបានកំណត់។
- ពិនិត្យលើសំណើសុំចុះបញ្ជីវិនិយោគ ពិនិត្យផ្តល់ជូននូវការលើកទឹកចិត្ត ការចេញលិខិតអនុញ្ញាតអាជ្ញាប័ណ្ណ វិញ្ញាបនប័ត្រប្រភពដើមទំនិញ ដែលបានស្នើឡើងដោយអ្នកវិនិយោគក្នុងតំបន់ ដើម្បីធ្វើការសម្រេចជូនអ្នកវិនិយោគក្នុងតំបន់ នៅនឹងកន្លែង។
- ធ្វើការត្រួតពិនិត្យការងារសកម្មភាពតាមមុខជំនាញនៅក្នុងតំបន់។
- សហការជាមួយអ្នកអភិវឌ្ឍន៍តំបន់ ដោះស្រាយការងារដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន។
- សម្រួលរាល់បែបបទដែលពាក់ព័ន្ធ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

- ធ្វើរបាយការណ៍ការងារប្រចាំខែ ប្រចាំត្រីមាស ឆមាស និងឆ្នាំ ពីសកម្មភាពរបស់តំបន់ ជូនក្រសួង-ស្ថាប័នគ្រប់គ្រង និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។
- ធ្វើកិច្ចការផ្សេងៗទៀត ក្នុងការសម្របសម្រួលដោះស្រាយរាល់សំណើរបស់អ្នកវិនិយោគក្នុងតំបន់ ពាក់ព័ន្ធនឹងបណ្តាក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាល។

ប្រការ ៣.- គ្រប់តំណាងក្រសួង-ស្ថាប័ន ដែលបំពេញភារកិច្ចនៅក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ដូចមានចែងក្នុងប្រការ១ ត្រូវដំណើរការការងារទៅតាមនីតិវិធីនៃច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៤.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន ខេមបូឌាន ចេជាង ហ្គ័រជី អេសអ៊ីហ្សិត ឯ.ក ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ទី ១១ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៤
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៧/៧៧

សេចក្តីសម្រេច

ស្តីពី

ការកែសម្រួលសវនករឯកជន: កម្មការចម្រុះ បន្ទាបការលេចលែង

កាត់បន្ថយ ឆ្លោក-ឡូតូ គ្នាល់ធាន គ្នាល់អនុញ្ញាត

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់រដ្ឋធម្មនុញ្ញបន្ថែមសំដៅធានាដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៨ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង
- បានឃើញអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ លេខ៧៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យ លេខ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញសេចក្តីសម្រេចលេខ១១៦ សសរ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ
- បានឃើញសេចក្តីសម្រេចលេខ៣៥ សសរ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការបង្កើតគណៈកម្មការចម្រុះដើម្បីបង្ក្រាប ឆ្នោត-ឡូតូ ភ្នាល់បាល់ ល្បែងកំសាន្តស្តុកម៉ាស៊ីន និងបនល្បែងស៊ីសងខុសច្បាប់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១ ÷ ត្រូវបានកែសម្រួលសមាសភាពគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ ដូចខាងក្រោម ÷

- | | | |
|-------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------|-----------|
| ១. លោកជំទាវ ខួន សុខា | រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ជាប្រធាន |
| ២. ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារ៉េន្ទ៊ីន | អគ្គស្នងការនគរបាលជាតិ | អនុប្រធាន |
| ៣. ឯកឧត្តម រស់ សីលវ៉ា | អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | សមាជិក |
| ៤. ឯកឧត្តម ម៉ឺ វ៉ាន់ | ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក
នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | សមាជិក |
| ៥. ឯកឧត្តមនាយឧត្តមសេនីយ៍ ថៃ ស៊ីណារិន្ទ | អគ្គស្នងការរងនគរបាលជាតិ | សមាជិក |
| ៦. លោក រស់ ភីរុណា | អគ្គនាយករងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | សមាជិក |
- និងជាលេខាអចិន្ត្រៃយ៍
៧. ឧត្តមសេនីយ៍ឯក **ស្រួច សេន** ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ
- សមាជិក
និងជាលេខាអចិន្ត្រៃយ៍

ប្រការ ២ ÷ គណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ មានតួនាទី និងភារកិច្ច ដូចខាងក្រោម÷

១. សហការណ៍ក្នុងការការពារសិទ្ធិធ្វើអាជីវកម្មស្របច្បាប់របស់ក្រុមហ៊ុនទាំងឡាយ កំពុងប្រកបអាជីវកម្ម ឆ្នោត-ឡូតូ និងល្បែងភ្នាល់គ្រប់ប្រភេទ ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
២. ចាត់វិធានការបង្ក្រាប និងលុបបំបាត់ការធ្វើអាជីវកម្មកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់គ្រប់ប្រភេទ ព្រមទាំងអាជីវកម្មរណបផ្សេងៗ ដំណើរការអាជីវកម្មដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
៣. ចាត់វិធានការបង្ក្រាបអាជីវកម្មទទួលបញ្ចាំ និងប្រាតិភោគដោយអនុប្បទានខុសច្បាប់ទាំងអស់ ដែលកំពុងធ្វើអាជីវកម្មដែលគ្មានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រការ ៣ ÷ គណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ មានសិទ្ធិបង្កើតអនុគណៈកម្មការសម្រាប់ធ្វើ ប្រតិបត្តិការបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់ គ្រប់ប្រភេទ



និងការធ្វើអាជីវកម្មទទួលបញ្ចាំ និងប្រតិភោគដោយអនុប្បទានខុសច្បាប់ទាំងអស់នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស ។

ប្រការ ៤ ÷ សេចក្តីសម្រេច និងលិខិតបទដ្ឋានទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ ៥ ÷ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមិទ្ធផលដូចមានចែងក្នុងប្រការមួយ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃព្រហស្បតិ៍ ២៤ ខែ មេសា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីប្រចាំការ
- ដូចប្រការ៥
- ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



**សេចក្តីសម្រេច
ស្តីពី**

ការជ្រើសរើសពលទាហាន

រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១៧៧ អនក្រ.ប

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់អគ្គបញ្ជាការរដ្ឋាន នៃកងយោធពលខេមរភូមិន្ទ យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

ប្រការ១ : អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន៧៩ (ចិតសិបប្រាំបួន)នាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យឃ្នាំងសញ្ជាវិសាលភាព របស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ។

ប្រការ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ។

ថ្ងៃ(២២) ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- រដ្ឋប្រឹក្សា
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ...០០៤.....សហវ.

សេចក្តីសម្រេច
ស្តីពី

ការតែងតាំងសមាសភាពគណៈកម្មាធិការវាយតម្លៃសមិទ្ធកម្ម
និងការផ្តល់ការលើកទឹកចិត្តរបស់រដ្ឋសម្រាប់ការដាំដុះវារីដ្ឋ និងដាំដុះដំឡូងកណ្តាល

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៦១៦ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការកំណត់គោលការណ៍យន្តការនីតិវិធី និងការត្រួតពិនិត្យសម្រាប់ការផ្តល់ការលើកទឹកចិត្ត ដោយប្រើប្រាស់ប្រាក់រង្វាន់របស់អង្គការក្រៅមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៤២៨ សហវ.ប្រក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការបង្កើតអង្គការភាពជាដៃគូរវាងរដ្ឋនិងឯកជនថ្នាក់កណ្តាល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់។

Handwritten signature/initials

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតគណៈកម្មាធិការវាយតម្លៃសមិទ្ធកម្ម និងផ្តល់ការលើកទឹកចិត្តរបស់អង្គភាពភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្នាក់កណ្តាល ដែលសរសេរអក្សរកាត់ថា "គសល.អរជ"។

ប្រការ២.-

គសល.អរជ មានសមាសភាព ដូចខាងក្រោម៖

- ១- ឯកឧត្តម **សំ ចន្ទី** ប្រធានអង្គភាពភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្នាក់កណ្តាល (អរជ) ប្រធាន
- ២- លោក **ឱម ម៉ាត់ធាវិទ្ធ** អនុប្រធានអង្គភាពភាព អរជ អនុប្រធាន
- ៣- លោក **ស ម៉ុងវិណ** ប្រធានផ្នែកប្រគល់ និងត្រួតពិនិត្យគម្រោង (អរជ) សមាជិក
- ៤- លោក **ហ៊ុន សុភ័ក្ត្រ** ប្រធានផ្នែកគោលនយោបាយ និងគ្រប់គ្រងចំណេះដឹង (អរជ) សមាជិក
- ៥- លោក **ណឹម សុផាន់ធី** ប្រធានផ្នែកអភិវឌ្ឍន៍គម្រោង (អរជ) សមាជិក
- ៦- លោកស្រី **ស្រី កណ្តិកា** ប្រធានផ្នែកកិច្ចការទូទៅ (អរជ) សមាជិក

ប្រការ៣.-

គសល.អរជ មានមុខងារនិងភារកិច្ច ដូចខាងក្រោម៖

- រៀបចំសេចក្តីព្រាងផែនការលើកទឹកចិត្ត ដើម្បីដាក់ជូន គ.ស.ល ពិនិត្យ និងអនុម័ត។
- ពិនិត្យសម្រេច និងអនុវត្តផែនការផ្តល់ការលើកទឹកចិត្តនៃអង្គភាពរបស់ខ្លួន។
- ត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តផែនការលើកទឹកចិត្តនៃអង្គភាពរបស់ខ្លួន។

ប្រការ៤.-

អនុប្រធាន និងសមាជិក នៃ គសល.អរជ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន គសល.អរជ។ ប្រធាន គសល.អរជ អាចប្រគល់សិទ្ធិជូនអនុប្រធានដឹកនាំកិច្ចប្រជុំជំនួស តាមការចាំបាច់។

ប្រការ៥.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៦.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋាន ប្រធាន នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *វ វ*

ថ្ងៃ ១៧ ខែ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ២០១៩



- ចម្លងជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ដូចប្រការ៦
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

Handwritten mark or signature



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...០១០.....សហវ. ២២៣

ប្រកាស
ស្តីពី

ការផ្តល់កម្រិតទឹកប្រាក់សំណើសម្រេចក្នុងកិច្ចលទ្ធកម្មសាធារណៈ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីនីតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មនិងអង្គភាពលទ្ធកម្ម
- បានឃើញប្រកាសលេខ ២៤៩ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការបង្កើតក្រុមលទ្ធកម្មរបស់អង្គភាពថវិកា
- ប្រកាសលេខ ០៤៥ សហវ.ប្រក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៥ ស្តីពីការអនុវត្តន៍វិសហមជ្ឈការកិច្ចលទ្ធកម្មសាធារណៈ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១._

ប្រគល់សិទ្ធិសម្រេចទទួលខុសត្រូវលើកិច្ចលទ្ធកម្មសាធារណៈ ជូនក្រសួង ស្ថាប័ន រាជធានី ខេត្ត សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពថវិកាក្នុងកម្រិតទឹកប្រាក់ធានាចំណាយដូចខាងក្រោម៖

- ក្រោមទឹកប្រាក់ ៣០០លានរៀល សម្រាប់ថវិកាមន្ទីរជំនាញរាជធានី ខេត្ត
- ក្រោមទឹកប្រាក់ ៥០០លានរៀល សម្រាប់ថវិការដ្ឋបាលខេត្ត
- ក្រោមទឹកប្រាក់ ៨០០លានរៀល សម្រាប់ថវិការដ្ឋបាលរាជធានីភ្នំពេញ
- ក្រោមទឹកប្រាក់ ៨០០លានរៀល សម្រាប់ថវិកាក្រសួង ស្ថាប័ន និងអង្គភាពថវិកាថ្នាក់កណ្តាលក្រោមឱវាទ
- ក្រោមទឹកប្រាក់ ៨០០លានរៀល សម្រាប់ថវិកាគ្រឹះស្ថានសាធារណៈរដ្ឋបាល
- ក្រោមទឹកប្រាក់ ១ ០០០លានរៀល សម្រាប់ថវិកាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ
- ក្រោមទឹកប្រាក់ ១ ០០០លានរៀល សម្រាប់ថវិកាក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិ
- ក្រោមទឹកប្រាក់ ១ ៥០០លានរៀល សម្រាប់ថវិកាក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល
- ក្រោមទឹកប្រាក់ ១ ៥០០លានរៀល សម្រាប់ថវិកាសហគ្រាសសាធារណៈ
- ក្រោមទឹកប្រាក់ ២ ០០០លានរៀល សម្រាប់ថវិការដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- ក្រោមទឹកប្រាក់ ៣ ០០០លានរៀល សម្រាប់ថវិកាអគ្គិសនីកម្ពុជា។

ប្រការ២._

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងផ្តល់ការលើកទឹកចិត្តដោយបង្កើនកម្រិតទឹកប្រាក់សិទ្ធិសម្រេចលទ្ធកម្មជាបន្តបន្ទាប់ រហូតទាំងស្រុងជូនចំពោះក្រសួង ស្ថាប័ន រាជធានី ខេត្ត សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពថវិកាដែលអនុវត្តបានម៉ឺងម៉ាត់តាមវិធាន បទប្បញ្ញត្តិ នីតិវិធី លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ពិសេសអនុវត្តបានត្រឹមត្រូវតាមកាលបរិច្ឆេទដែលមានកំណត់ក្នុងផែនការលទ្ធកម្ម និងធ្វើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាស ឆមាស និងឆ្នាំមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តបានទៀងទាត់និងទាន់ពេលវេលា។

ប្រការ៣._

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ពិន័យដោយផ្អាកការផ្តល់ធានាចំណាយសម្រាប់គម្រោងលទ្ធកម្មបន្តបន្ទាប់ ឬដកយកមកវិញនូវសិទ្ធិសម្រេចលទ្ធកម្មតាមកម្រិតមួយផ្នែក ឬទាំងស្រុង ចំពោះក្រសួង ស្ថាប័ន រាជធានី ខេត្ត សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពថវិកាដែលអនុវត្តមិនបានម៉ឺងម៉ាត់តាមវិធាន បទប្បញ្ញត្តិ នីតិវិធី លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ពិសេសអនុវត្តមិនបានត្រឹមត្រូវតាមកាលបរិច្ឆេទដែលមានកំណត់ក្នុងផែនការលទ្ធកម្ម ការបំបែកគម្រោងទៅជាគម្រោងតូចៗដើម្បីតម្រូវតាមសិទ្ធិសម្រេចរបស់ខ្លួន និងមិនបានធ្វើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាស ឆមាស និងឆ្នាំមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តបានទៀងទាត់និងទាន់ពេលវេលា។

ប្រការ៤._

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៥.-

រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធានសហគ្រាសសាធារណៈ ប្រធានគ្រឹះស្ថានសាធារណៈរដ្ឋបាល ប្រធានអង្គភាពថវិកា និងប្រធានអង្គភាពចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩



ព្រះបរមរាជវាំង ក្រុង ព័ន្ធមុនីវ្រ្ម

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
“ដើម្បីជូនជ្រាប”
- ដូចប្រការ៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

Handwritten mark or signature.



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ០៩៤០.....សហវ ២០១៩

ប្រកាស
ស្តីពី

ការបំពេញបន្ថែមនៃការប្រើប្រាស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើតគណៈកម្មាធិការប្រតិបត្តិនិងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម
- បានឃើញអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- អនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្តីពីវិធាននិងនីតិវិធី នៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- បានឃើញសារាចរលេខ ០៧ សរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- បានឃើញប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្តីពីការកំណត់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៣៣ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ស្តីពីការបំពេញបន្ថែមអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៤២៨ សហវ.ប្រក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការបង្កើតអង្គភាពជាដៃគូរវាងរដ្ឋនិងឯកជនថ្នាក់កណ្តាល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៥៥៤ សហវ.ប្រក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សង្ខេប

ប្រការ១.-

ត្រូវបានកំណត់បន្ថែមអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋចំនួន០៣ លើប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្តីពីការកំណត់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រកាសលេខ ២៣៣ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ស្តីពីការបំពេញបន្ថែមអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានដូចខាងក្រោម៖

១. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម
២. លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម
៣. អង្គភាពភាពជាដៃគូរវាងរដ្ឋនិងឯកជនថ្នាក់កណ្តាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន និងគ្រប់ប្រធានអង្គភាពក្រោម ឱវាទនិងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

[Handwritten signature]
ថ្ងៃចុះហត្ថលេខា ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ ឆ្នាំ ៧៧៧២ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩



អគ្គបណ្ឌិតសភាចារ្យ អូន ជុំនួន ហ៊ុន ជុំនួន ហ៊ុន ជុំនួន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

[Handwritten mark]



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ០៧៤ សហវ. រក. បក

ប្រកាសអន្តរក្រសួង
ស្តីពី

ការតែងតាំងគ្រាគំនារបើកផ្តល់

ប្រចាំនូវបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
នៃក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញអនុក្រឹត្យលេខ១៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ១៤ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១៧១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ១៧២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការប្រគល់សិទ្ធិអភិបាលហិរញ្ញវត្ថុជូនមន្ត្រីហិរញ្ញវត្ថុ ប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ២៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១២២៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការកែសម្រួល និងការបង្កើតបន្ថែមគណនី និងអនុគណនីនៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៦១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការបង្កើតបន្ថែមគណនី និងអនុគណនីនៃប្លង់គណនេយ្យសាធារណៈ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សម្រេច

ប្រការ១ .-

ត្រូវបានតែងតាំងភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួស របស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដូចមានសមាសភាពខាងក្រោម ៖

- ១-លោក **ឯក វណ្ណារ៉ា** ឋានៈ អនុប្រធានការិយាល័យ ជាភ្នាក់ងារបើកផ្តល់
- ២-លោកស្រី **ឈ គីមអ៊ុំ** ឋានៈ អនុប្រធានការិយាល័យ ជាភ្នាក់ងារបើកផ្តល់ជំនួស។

ប្រការ២ .-

លោក **ឯក វណ្ណារ៉ា** ជាភ្នាក់ងារបើកផ្តល់ និង លោកស្រី **ឈ គីមអ៊ុំ** ជាភ្នាក់ងារបើកផ្តល់ជំនួស ត្រូវបានអនុញ្ញាតឱ្យបើកគណនីប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជដៃគូ ដើម្បីទទួលមូលនិធិ សម្រាប់អនុវត្តការបើកផ្តល់បៀវត្ស ប្រាក់កម្រៃ ប្រាក់ឧបត្ថម្ភក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ប្រាក់បេសកកម្ម ប្រាក់បុរេប្រទាន និងប្រាក់ចំណាយពិធីបុណ្យ របស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល។

ប្រការ៣ .-

បែបបទនៃការអនុវត្តការបើកផ្តល់បៀវត្ស ប្រាក់កម្រៃ ប្រាក់ឧបត្ថម្ភក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ប្រាក់បេសកកម្ម ប្រាក់បុរេប្រទាន និងប្រាក់ចំណាយពិធីបុណ្យត្រូវបានកំណត់ដោយបទដ្ឋានគតិយុត្តដោយឡែក។

ប្រការ៤ .-



ភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួស មានការទទួលខុសត្រូវដោយផ្ទាល់ខ្លួន និងអំពីប្រាក់កាស និង ចំពោះមូលនិធិទាំងអស់ដែលបានទទួល និងបានបើកផ្តល់។

ប្រការ៥ .-

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

ប្រការ៦ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធ អគ្គាធិការនៃអគ្គាធិការដ្ឋាន និងបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ប្រធានគ្រប់អង្គការពាក់ព័ន្ធត្រាមឱវាទក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួល បន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធជ្រាង ១៥ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា


វង សុផា

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៦
- រាជកិច្ច
- ឯកសារ -កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

លេខ...០៩៤៧...សហវ...២០១៩

ប្រកាសអន្តរក្រសួង
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រធានសម្រាប់ឆ្នាំ២០១៩
របស់ក្រសួងមុខងារសាធារណៈ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ សំរាប់ស្តីពី ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកា រដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

(ទំព័រ ១)

- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៣៥៣ សហវ.ប្រក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តថវិកាម្សិយដីពេញលេញ
- យោងតាមកម្រៃការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ

ស រ េ យ ័ ប

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក២០ “ការទិញ” ជំពូក២១ “សេវាកម្ម” និងជំពូក២៥ “ឧបត្ថម្ភករណ៍” នៅក្រសួងមុខងារសាធារណៈ សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយជុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកឧទ្ធរណ៍យ សម្តេចនាយករដ្ឋមន្ត្រី អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងមុខងារសាធារណៈ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ក្រោយ ៩ លោក ខែ ឃុំ ឆ្នាំ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ ឃុំ ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


អគ្គបណ្ឌិតសភាចារ្យ **ព័ន្ធមុនីរ័ត្ន**

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


ពេជ្រ ប៊ុនធីន

- កន្លែងទទួល:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រកាស
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ក្រសួងមុខងារសាធារណៈ
ខ្មែរ ខ្មែរ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ខ្មែរ ខ្មែរ

តារាងឧបសម្ព័ន្ធរដ្ឋប្បវេណីថវិកាសាធារណៈ
របស់ក្រសួងមុខងារសាធារណៈ

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៨	ដែលជ្រើសរើស	រដ្ឋប្បវេណី	ទូទាត់ធម្មតា	០១ដុំបង្វិល	
				១	២	៣	៤=២-៣	៥=៣/៤ដុំ	៦=៣/២
សរុបរួម				16,504,000,000	12,078,000,000	4,120,482,000	7,957,518,000	1,030,120,500	34.1%
60			ការទេសចរណ៍	5,071,000,000	2,685,000,000	648,000,000	2,037,000,000	162,000,000	24.1%
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	785,000,000	785,000,000	60,000,000	725,000,000	15,000,000	37.5%
		60011	សម្ភារៈផ្គត់ផ្គង់សំអាត និងអនាម័យ	85,000,000	85,000,000	28,000,000	57,000,000	7,000,000	32.9%
		60015	ប្រេងឥន្ធនៈ និងប្រេងរំដិល	700,000,000	700,000,000	32,000,000	668,000,000	8,000,000	4.6%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	1,599,400,000	1,599,400,000	383,400,000	1,216,000,000	95,850,000	24.0%
		60021	សម្ភារៈការិយាល័យ	1,200,000,000	1,200,000,000	210,000,000	990,000,000	52,500,000	17.5%
		60022	សៀវភៅមើល និងឯកសារ	24,000,000	24,000,000	24,000,000	-	6,000,000	100.0%
		60023	ការបោះពុម្ព	351,400,000	351,400,000	125,400,000	226,000,000	31,350,000	35.7%
		60028	សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលផ្សេងៗ	24,000,000	24,000,000	24,000,000	-	6,000,000	100.0%
	6004		សំលៀកបំពាក់ និងការតុបតែង	63,000,000	63,000,000	63,000,000	-	15,750,000	100.0%
		60041	ឯកសណ្ឋាន	63,000,000	63,000,000	63,000,000	-	15,750,000	100.0%
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	2,243,600,000	237,600,000	141,600,000	96,000,000	35,400,000	59.6%
		60051	សម្ភារៈ និងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា	237,600,000	237,600,000	141,600,000	96,000,000	35,400,000	59.6%
		60052	សង្ហារឹម	260,000,000	-	-	-	-	0.0%
		60053	សម្ភារៈប្រើប្រាស់	162,000,000	-	-	-	-	0.0%
		60054	សម្ភារៈ និងឧបករណ៍ដឹកជញ្ជូន	810,000,000	-	-	-	-	0.0%
		60055	សម្ភារៈ និងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	774,000,000	-	-	-	-	0.0%
	6006		ថាមពល និងទឹក	380,000,000	-	-	-	-	0.0%
		60061	អគ្គិសនី	350,000,000	-	-	-	-	0.0%
		60062	ទឹក	30,000,000	-	-	-	-	0.0%
61			សេវាកម្ម	6,187,000,000	4,147,000,000	1,472,482,000	2,674,518,000	368,120,500	35.5%
	6102		ការជួលមធ្យោបាយដឹកជញ្ជូន	62,000,000	62,000,000	26,000,000	36,000,000	6,500,000	41.9%
		61021	ការជួលមធ្យោបាយដឹកជញ្ជូន	62,000,000	62,000,000	26,000,000	36,000,000	6,500,000	41.9%
	6105		ការថែទាំ និងជួសជុល	2,222,000,000	182,000,000	182,000,000	-	45,500,000	100.0%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	2,040,000,000	-	-	-	-	0.0%
		61054	ការថែទាំបណ្តាញផ្សេងៗ	28,000,000	28,000,000	28,000,000	-	7,000,000	100.0%
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	60,000,000	60,000,000	60,000,000	-	15,000,000	100.0%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍	54,000,000	54,000,000	54,000,000	-	13,500,000	100.0%
		61058	ការថែទាំ និងជួសជុលផ្សេងៗ	40,000,000	40,000,000	40,000,000	-	10,000,000	100.0%

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៨	ដែលជ្រើសរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់ធម្មតា	០១ដុំបង្វិល រដ្ឋទេយ្យបុរេប្រទាន	
				១	២	៣	៤=២-៣	៥=៣/៤ដុំ	៦=៣/២
6110			ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	907,800,000	907,800,000	228,200,000	679,600,000	57,050,000	25.1%
	61101		សេហ៊ុយទទួលភ្ញៀវជាតិ	31,800,000	31,800,000	31,800,000	-	7,950,000	100.0%
	61102		សេហ៊ុយទទួលភ្ញៀវបរទេស	50,400,000	50,400,000	50,400,000	-	12,600,000	100.0%
	61103		ប្រជុំ សិក្ខាសាលា និងសន្និសីទ	650,000,000	650,000,000	40,000,000	610,000,000	10,000,000	6.2%
	61104		ចំណាយរៀបចំពិធីបុណ្យ	109,600,000	109,600,000	40,000,000	69,600,000	10,000,000	36.5%
	61105		ចំណាយសម្រាប់ក្រុមអនុស្សាវរីយ៍ នៅក្នុងនិង	18,000,000	18,000,000	18,000,000	-	4,500,000	100.0%
	61107		ការរោសនានិងផ្សព្វផ្សាយព័ត៌មានសាធារណៈ	48,000,000	48,000,000	48,000,000	-	12,000,000	100.0%
6111			ចំណាយលើការងារព័ត៌មាននិងឯកសារ	43,200,000	43,200,000	43,200,000	-	10,800,000	100.0%
	61111		ចំណាយលើការងារព័ត៌មាន	43,200,000	43,200,000	43,200,000	-	10,800,000	100.0%
6112			ចំណាយទូទាត់សេហ៊ុយក្នុងប្រទេស	2,340,000,000	2,340,000,000	652,000,000	1,688,000,000	163,000,000	27.9%
	61121		សេហ៊ុយដឹកជញ្ជូន	509,000,000	509,000,000	124,000,000	385,000,000	31,000,000	24.4%
	61122		សេហ៊ុយបេសកកម្ម	290,000,000	290,000,000	80,000,000	210,000,000	20,000,000	27.6%
	61123		សេហ៊ុយស្នាក់នៅ	1,541,000,000	1,541,000,000	448,000,000	1,093,000,000	112,000,000	29.1%
6113			ចំណាយទូទាត់សេហ៊ុយក្រៅប្រទេស	400,000,000	400,000,000	290,000,000	110,000,000	72,500,000	72.5%
	61131		សេហ៊ុយដឹកជញ្ជូន	130,000,000	130,000,000	120,000,000	10,000,000	30,000,000	92.3%
	61132		សេហ៊ុយបេសកកម្ម	100,000,000	100,000,000	60,000,000	40,000,000	15,000,000	60.0%
	61133		សេហ៊ុយស្នាក់នៅ	170,000,000	170,000,000	110,000,000	60,000,000	27,500,000	64.7%
6114			សេហ៊ុយប្រែសម្រួលនិងទូរគមនាគមន៍	212,000,000	212,000,000	51,082,000	160,918,000	12,770,500	24.1%
	61141		សេហ៊ុយប្រែសម្រួល	10,000,000	10,000,000	10,000,000	-	2,500,000	100.0%
	61142		សេហ៊ុយទូរគមនាគមន៍	202,000,000	202,000,000	41,082,000	160,918,000	10,270,500	20.3%
65			ឧបត្ថម្ភធន	5,246,000,000	5,246,000,000	2,000,000,000	3,246,000,000	500,000,000	38.1%
6502			ឧបត្ថម្ភធនដល់អង្គការសាធារណៈ	5,246,000,000	5,246,000,000	2,000,000,000	3,246,000,000	500,000,000	38.1%
	65026		ឧបត្ថម្ភធនដល់អង្គការដែលមានលក្ខណៈរដ្ឋ	5,246,000,000	5,246,000,000	2,000,000,000	3,246,000,000	500,000,000	38.1%

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩
ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៩
អគ្គនាយក
អគ្គនាយកដ្ឋានថវិកា
ប្រធានក្រុមប្រឹក្សាភិបាលហិរញ្ញវត្ថុ
អមប្រសូទមុខងារសាធារណៈ

អគ្គនាយកស្នងការ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកស្នងការ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បានឃើញ និង ឯកភាព
ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩
អគ្គនាយកស្នងការ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកស្នងការ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៩
ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៩
អគ្គនាយក
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បានឃើញ និង ឯកភាព
ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩
អគ្គនាយកស្នងការ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកស្នងការ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៣៤ ខ.ក្រ.បក.ប.ក ០២

ថ្ងៃ.....ពុធ.....៧.១១.២០១៩ ខែ.កញ្ញា.២០១៩ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...០៣..... ខែ.កុម្ភៈ... ឆ្នាំ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតខ្សែអគ្គិសនីគ្រប់ប្រភេទ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ របស់ ក្រុមហ៊ុន អេស៊ាន ឌី យី ខាន ឡាន ឯ.ក

ស ្រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អេស៊ាន ឌី យី ខាន ឡាន ឯ.ក (ASIAN DI YI DIAN LAN CO., LTD) តំណាង ដោយ លោក CHE, HONGXING បង្កើតរោងចក្រផលិតខ្សែអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។



ឈ្មោះផលិតផល
ខ្សែភ្លើងគ្រប់ប្រភេទ

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
២៧៣២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ អេស៊ាន ឌី យី ខាន ឡាន ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។



- មន្ត្រីទទួលបន្ទុក
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកំពង់ស្ពឺ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
- រដ្ឋបាលស្រុកសំរោងទង
- រដ្ឋបាលឃុំត្រពាំងគង
- "ដើម្បីជូនជ្រាប"
- ដួងប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៣.៧៤.២៧៤.គ.ក.ក.ក.១០

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ...៣៧...៩.១១... ខែ...៧...២០១៩... ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...៣៣... ខែ...៧... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៨/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រទម្រង់ថ្មី ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន វ៉ុលស៊ូ អ៊ិនធើណេសិនណាល

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន វ៉ុលស៊ូ អ៊ិនធើណេសិនណាល (VOLSCO INTERNATIONAL CO., LTD.) តំណាងដោយ លោក CHIANG, CHAO-YANG បង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
ស្បែកជើង

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ឆ្លាកឈ្មោះរោងចក្រ ៖ “រោងចក្រផលិតស្បែកជើង វ៉ែលស្កូ អ៊ិនធើណេសិនណាល ”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែ យ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ ៩០៩ ឧថ.កឧ.ប្រក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- មន្ត្រីទទួលខុសត្រូវ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
 - រដ្ឋបាលសង្កាត់ចោមចៅ
 - "ដើម្បីជូនជ្រាប"
 - ដុចប្រកាស១៥ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ



ហោង សុខគង់





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft
លេខ : ៣៤.៣.១៤.៣១.២០.១០

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ ៤.៧.១៤.៣១.៣១.២០.១០ ខែ ៧.៧.១៤.៣១.២០.១០ ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ ៧.៧.១៤.៣១.២០.១០ ឆ្នាំ ២០១៩

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រថ្មី ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន អាយខាល ផេស៊ីហ្វិក (ខេមបូឌា)

ស រ ដ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អាយខាល ផេស៊ីហ្វិក (ខេមបូឌា) (IDEAL PACIFIC (CAMBODIA) LIMITED.) តំណាងដោយ លោកស្រី CHAO SIU FUNG បង្កើតរោងចក្រផលិតកាបូប និងបន្លែងសោគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិសង្ក្រាន្ត ភូមិសង្ក្រាន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែ យ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ ៣០៨ ឧស.កឧ.ប្រក.០៦ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ លិខិតលេខ ២៤៨៦ ឧស.កឧ.លស.០៧ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ លិខិតលេខ ២៦៧០ ឧស.កឧ.លស.០៨ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការលេខ១៥៣៦ ឧស.កឧ.ប.០៦ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- ធម្មនុ្ម័យ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានពន្ធដារ និងសេវាកម្ម
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តកំពង់ស្ពឺ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
 - រដ្ឋបាលស្រុកសំរោងទង
 - រដ្ឋបាលឃុំត្រពាំងគង
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៤៤ រកម/០៦០៦/០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ...ពុធ... ១៧... ខែ... តុលា... ឆ្នាំ... ស.វ.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ១៧... ខែ... តុលា... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រខាងក្រោម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ហ្គេណូហ្គែន ហ្គារម៉ែន អាក់សេសស៊ីរី ឯ.ក

ស ៤ ប្រ ម

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ហ្គេណូហ្គែន ហ្គារម៉ែន អាក់សេសស៊ីរី ឯ.ក (CROWNGAIN GARMENT ACCESSORIES CO., LTD) តំណាងដោយ លោក MO, BINCHI បង្កើតរោងចក្រខាងក្រោម ដែលមានទីតាំងស្ថិតនៅ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

អំបោះ

១៣១១

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លូវឈ្មោះរោងចក្រ៖ " រោងចក្រខាអំបោះ ហ្គេណេរ៉ា ហ្គាមីន អាក់សេសស៊ីវី ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំផែនការ ឧស្សាហកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់ចោមចៅ
- "ដើម្បីជូនជ្រាប"
- ដូចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី